



ធនាគារជាតិនៃកម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងរូបិយវត្ថុ Economic and Monetary Statistics Bulletin

ខែធ្នូ ឆ្នាំ២០២៥
DECEMBER 2025



លេខ៣៨២- ឆ្នាំទី៣៣

SERIES NO. 382- 33RD YEAR

មាតិកា

ទំព័រ

កំណត់សម្គាល់	
I ការផ្គត់ផ្គង់រូបិយវត្ថុ.....	១
II ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ.....	១
III ទ្រព្យសកម្មបរទេសសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ.....	២
IV ប្រតិបត្តិការរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត.....	២
V ប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត.....	២
VI អត្រាប្តូរប្រាក់.....	៣
VII អត្រាការប្រាក់លើប្រាក់កម្ចី និងប្រាក់បញ្ញើរបស់ធនាគារទទួលប្រាក់បញ្ញើ.....	៣
VIII សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់.....	៤
IX ការមកដល់នៃភ្ញៀវបរទេស.....	៤
X ពាណិជ្ជកម្មទំនិញអន្តរជាតិ.....	៥
តារាង ១ : តារាងគណនីវិភាគធនាគារកណ្តាល	៦
តារាង ២ : តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត	៧
តារាង ៣ : តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើ	៨
តារាង ៤ : តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	៩
តារាង ៥ : តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុ.....	១០
តារាង ៦ : សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងអត្រាអតិផរណា	១១
តារាង ៧ : មុខទំនិញឡើងថ្លៃក្នុងខែធ្នូ ឆ្នាំ២០២៥	១២
តារាង ៨ : ផលិតផលក្នុងស្រុកសរុប (ផ.ស.ស)	១៣
ក្រាហ្វស្តីតិ ១ : ផលិតផលក្នុងស្រុកសរុបតាមសកម្មភាពសេដ្ឋកិច្ច (គិតតាមថ្លៃថេរ ឆ្នាំ២០១៥)	១៣
ក្រាហ្វស្តីតិ ២ : ផលិតផលក្នុងស្រុកសរុបតាមសកម្មភាពសេដ្ឋកិច្ច (គិតតាមថ្លៃបច្ចុប្បន្ន)	១៣
តារាង ៩ : សន្ទស្សន៍ថ្លៃលំនៅដ្ឋាន	១៤
ក្រាហ្វស្តីតិ ៣ : បម្រែបម្រួលប្រចាំខែនៃសន្ទស្សន៍ថ្លៃលំនៅដ្ឋាន	១៤
ក្រាហ្វស្តីតិ ៤ : បម្រែបម្រួលប្រចាំឆ្នាំនៃសន្ទស្សន៍ថ្លៃលំនៅដ្ឋាន	១៤
តារាង ១០ : គម្រោងវិនិយោគដែលបានអនុម័តតាមវិស័យ.....	១៥
ក្រាហ្វស្តីតិ ៥ : ការវិនិយោគជាអចលនទ្រព្យតាមវិស័យ	១៥
ក្រាហ្វស្តីតិ ៦ : ចំនួនគម្រោងវិនិយោគតាមវិស័យ.....	១៥
តារាង ១១ : គម្រោងវិនិយោគដែលបានអនុម័តតាមបណ្តាប្រទេសចម្បងៗ.....	១៦
តារាង ១២ : អត្រាប្តូរប្រាក់ប្រចាំថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៥	១៧
តារាង ១៣ : អត្រាប្តូរប្រាក់ប្រចាំខែ (អត្រាចុងគ្រា រៀល/១ដុល្លារអាមេរិក)	១៨
ក្រាហ្វស្តីតិ ៧ : និន្នាការអត្រាប្តូរប្រាក់ប្រចាំខែ	១៨
តារាង ១៤ : តម្លៃប្រាក់រៀលធៀបជាមួយនឹងរូបិយប័ណ្ណផ្សេងៗ (អត្រាទិញផ្លូវការចុងខែ).....	១៩
តារាង ១៥ : អត្រាការប្រាក់លើប្រាក់បញ្ញើនិងប្រាក់កម្ចីរបស់ធនាគារជាតិ.....	២០
តារាង ១៦ : ឥណទានផ្តល់ដោយគ្រឹះស្ថានទទួលប្រាក់បញ្ញើតាមវិស័យសេដ្ឋកិច្ច	២១
ក្រាហ្វស្តីតិ ៨ : ឥណទានផ្តល់ដោយគ្រឹះស្ថានទទួលប្រាក់បញ្ញើតាមវិស័យសេដ្ឋកិច្ច ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ (%នៃឥណទានសរុប)..	២១
តារាង ១៧ : ឥណទានផ្តល់ដោយគ្រឹះស្ថានមិនទទួលប្រាក់បញ្ញើតាមវិស័យសេដ្ឋកិច្ច.....	២២
ក្រាហ្វស្តីតិ ៩ : ឥណទានផ្តល់ដោយគ្រឹះស្ថានមិនទទួលប្រាក់បញ្ញើតាមវិស័យសេដ្ឋកិច្ច ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ (%នៃឥណទានសរុប)២២	
តារាង ១៨ : ប្រាក់បញ្ញើនៅធនាគារទទួលប្រាក់បញ្ញើ.....	២៣
ក្រាហ្វស្តីតិ ១០:ប្រាក់បញ្ញើចំណាត់ថ្នាក់តាមប្រភេទរូបិយវត្ថុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ (%នៃប្រាក់បញ្ញើសរុប).....	២៣
តារាង ១៩ : សកម្មភាពផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការមិនមែនរដ្ឋាភិបាល.....	២៤
តារាង ២០ : ការដាត់ទាត់មូលប្បទានបត្រជាប្រាក់រៀល និងដុល្លារតាមរយៈសភាដាត់ទាត់.....	២៥
តារាង ២១ : ចំនួនភ្ញៀវបរទេសមកដល់ប្រទេសកម្ពុជា.....	២៦
តារាង ២២ : ស្ថិតិនាំចូល និងនាំចេញទំនិញរបស់ប្រទេសកម្ពុជា	២៧
តារាង ២៣ : ប្រព័ន្ធធនាគារនៅប្រទេសកម្ពុជា.....	២៨-២៩
កំណត់បង្ហាញបច្ចេកទេស.....	៣០-៣៥

កំណត់សម្គាល់ ៖

ការសាកសួរវីតីមាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ និងស្ថិតិដែលពាក់ព័ន្ធ
សូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិង
សហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖
(៨៥៥) ២៣ ៧២២ ៥៦៣-១១១៥ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ

ពេលវេលាចេញផ្សាយ

ខែមករា ឆ្នាំ២០២៥

ខែកុម្ភៈ ឆ្នាំ២០២៦

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

មិនមានការកែប្រែ

អក្សរកាត់

CPI សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់

DTIs គ្រឹះស្ថានទទួលប្រាក់បញ្ញើ

GDP ផលិតផលក្នុងស្រុកសរុប

M2 រូបិយវត្ថុទូទៅ

MDI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

MFI គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

MFS ស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ

MFSMCG វិធីសាស្ត្រចងក្រង និងណែនាំស្តីពីស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ

NBC ធនាគារជាតិនៃកម្ពុជា

NDTIs គ្រឹះស្ថានមិនទទួលប្រាក់បញ្ញើ

RPPI សន្ទស្សន៍ថ្លៃលំនៅដ្ឋាន

ការតម្រឹមគូលេខ


ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយ
លើកនេះ បណ្តាលមកពីការតម្រឹមគូលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។


I. ការផ្គត់ផ្គង់រូបិយវត្ថុ

រូបិយវត្ថុទូទៅ (M2) មានចំនួន ២៥៦.៩២៩,៩ ប៊ីលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ពេលគឺកើនឡើង ០,៦% ធៀបនឹងខែតុលា។ សមាសធាតុចម្បងរបស់ M2 បានបង្ហាញថា ប្រាក់បញ្ញើចរន្តកើន ៣,៤% រូបិយវត្ថុក្រៅ គ្រឹះស្ថានទទួលប្រាក់បញ្ញើ ២,០% ខណៈដែលប្រាក់បញ្ញើផ្សេងៗថយចុះចំនួន ០,១%។



II. ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ


ទ្រព្យសកម្មក្នុងស្រុកសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើបានថយចុះ ០,៧% មក ១២៤.៧៩៦,៣ ប៊ីលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ធៀបនឹងខែតុលា។ ការណ៍នេះបណ្តាលមកពីការធ្លាក់ចុះនៃខ្ទង់ផ្សេងៗសុទ្ធចំនួន ១,៩% ខណៈដែលឥណទេយក្នុងស្រុកកើន ០,៤%។



ការថយចុះនៃខ្ទង់ផ្សេងៗសុទ្ធបណ្តាលមកពីការថយចុះនៃខ្ទង់ផ្សេងៗចំនួន ០,៥% ខណៈដែលខ្ទង់ដើមទុន កើនឡើង ២%។ ការកើនឡើងនៃខ្ទង់ឥណទេយក្នុងស្រុកសុទ្ធ បណ្តាលមកពីការកើនឡើងនៃខ្ទង់ឥណទានសុទ្ធ ចំពោះគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗចំនួន ១,៦% ឥណទានចំពោះវិស័យឯកជន ០,៥% ខណៈដែលខ្ទង់ឥណទាន សុទ្ធចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុថយចុះចំនួន ១,៧%។


III. ទ្រព្យសកម្មបរទេសសុទ្ធនៃគ្រឹះស្ថានទទួលប្រាក់បញ្ញើ

ទ្រព្យសកម្មបរទេសសុទ្ធនៃវិស័យធនាគារបានកើនឡើងដល់ចំនួន ១៣២.១៣៣,៧ ប៊ីលានរៀល នៅខែវិច្ឆិកា ឆ្នាំ២០២៥ (កើន ១,៩% ធៀបនឹងខែតុលា)។ ការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើង នៃខ្ទង់ទុនបម្រុងអន្តរជាតិដុលចំនួន ២,៣% ខណៈដែលខ្ទង់ទ្រព្យអកម្មបរទេស និងទ្រព្យសកម្មបរទេសផ្សេងៗចំយ ចុះចំនួន ៣,១% និង១,៥% រៀងគ្នា។




IV. ប្រតិបត្តិការរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗទៀត

ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗទៀត (រាប់បញ្ចូលធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូ-ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ) ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានចំនួន ៤០៤.៦២៣,១១ ប៊ីលានរៀល ដែលបានកើន ឡើង ០,៧% ធៀបនឹងខែមុន។




V. ប្រតិបត្តិការរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត

ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀតក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានកើនឡើង ០,១% ធៀបនឹងខែតុលា ដល់ចំនួន ១៧.៨៨២,៨ ប៊ីលានរៀល។





VI. អត្រាប្តូរប្រាក់

ក្នុងខែធ្នូ ឆ្នាំ២០២៤ នេះ អត្រាទិញទីផ្សារចុងគ្រាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិកមានអត្រា ៤.០១២ រៀល ក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃ ០,១៧% ធៀបនឹងខែវិច្ឆិកា។




VII. អត្រាការប្រាក់លើប្រាក់បញ្ញើ និងឥណទានរបស់ធនាគារទទួលប្រាក់បញ្ញើ

ការប្រែប្រួលអត្រាការប្រាក់លើប្រាក់បញ្ញើ និងប្រាក់កម្ចីនៃវិស័យធនាគារ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បង្ហាញថា អត្រាការប្រាក់លើប្រាក់បញ្ញើមានកំណត់ដែលវាស់ដោយកម្រិតមធ្យមថ្មីតាមទំហំនៃប្រតិបត្តិការធនាគារ (ប្រាក់បញ្ញើក្នុងខែ) ជាប្រាក់រៀលបានធ្លាក់ចុះ ០,១៩% មកអត្រា ៤,៦% ស្របពេលដែលអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានធ្លាក់ចុះ ០,០២% មកអត្រា ៤,០៤%។ ក្នុងអំឡុងពេលនេះដែរ អត្រាការប្រាក់លើប្រាក់កម្ចីមានកំណត់ដែលវាស់ដោយកម្រិតមធ្យមថ្មីតាមទំហំប្រតិបត្តិការធនាគារ (ប្រាក់កម្ចីក្នុងខែ) ជាប្រាក់រៀលបានធ្លាក់ចុះ ០,៧៧% មកអត្រា ៩,៩៦% ខណៈដែលអត្រាការប្រាក់ដូចគ្នាជាដុល្លារអាមេរិកបានកើនឡើង ០,១% ដល់អត្រា ១០,១១%។



VIII. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់

អតិផរណាថ្លៃទំនិញប្រើប្រាស់ (ខែលើខែ) នៅភ្នំពេញមានកម្រិត ០,៦% ក្នុងខែធ្នូ ឆ្នាំ២០២៥ ពីអត្រា-០,៥% ក្នុងខែវិច្ឆិកា ក្នុងនោះសន្ទស្សន៍ថ្លៃទំនិញដប់ក្រុមក្នុងចំណោមទំនិញទាំងដប់ពីរក្រុមបានឡើងថ្លៃ ខណៈដែលពីរក្រុមផ្សេងទៀតបានចុះថ្លៃ។




ផ្អែកលើការប្រែប្រួលឆ្នាំលើឆ្នាំ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់រួមមានកម្រិត ១,២% ក្នុងខែធ្នូ ឆ្នាំ២០២៥ (១,៣% ក្នុងខែវិច្ឆិកា) ដែលឆ្លុះបញ្ចាំងជាចម្បងពីការឡើងថ្លៃនៃក្រុមអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង ផ្ទះសម្បែង សម្លៀកបំពាក់និងស្បែកជើង និងភោជនីយដ្ឋាន។

IX. ការមកដល់នៃភ្ញៀវបរទេស


ចំនួនភ្ញៀវបរទេសមកដល់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ នេះ មានចំនួន ៤២២.៧៦៦ នាក់ កើនឡើង ១៣,៥% បន្ទាប់ពីបានកើនឡើង ១៣,៩% កាលពីខែមុន។ គោលបំណងចម្បងនៃភ្ញៀវបរទេសមកដល់ប្រទេសកម្ពុជា គឺការធ្វើវិស្សមកាល និងជំនួញ ដែលមានសមាមាត្រ ៦៧,៣% និង ៣០,២% នៃចំនួនភ្ញៀវសរុប រៀងគ្នា។

សមាមាត្រនៃភ្ញៀវទេសចរណ៍បរទេសចូលមកប្រទេសកម្ពុជាច្រើនជាងគេ គឺមកពីប្រទេស ចិន វៀតណាម សហរដ្ឋអាមេរិក ថៃ បារាំង អង់គ្លេស ឥណ្ឌូនេស៊ី អូស្ត្រាលី អាឡឺម៉ង់ និងជប៉ុន។





X. ពាណិជ្ជកម្មទំនិញអន្តរជាតិ

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ពាណិជ្ជកម្មទំនិញអន្តរជាតិបានបង្ហាញនូវឱនភាព ២.៤៥៩ ប៊ីលានរៀល (-១៩,៩%) បន្ទាប់ពីមានឱនភាព ១.៧៩៩ ប៊ីលានរៀល (-១៤,៦%) ក្នុងខែតុលា។



សមាសធាតុចម្បងនៃការនាំចេញសរុបក្នុងខែនេះគឺ សម្លៀកបំពាក់ ផលិតផលកាត់ដេរផ្សេងៗ ស្បែកជើង ផលិតផលនេសាទនិងកសិកម្មផ្សេងៗ គ្រឿងបំណែកអេឡិចត្រូនិច ផលិតផលអំពីឈើ កៅស៊ូ អង្ករ កង់ និងគ្រឿងបន្លាស់រថយន្ត។ រីឯ សមាសធាតុចម្បងនៃការនាំចូលសរុបក្នុងខែនេះគឺ ក្រណាត់ ប្រេងឥន្ធនៈ រថយន្ត សម្ភារៈសំណង់ ម្ហូបអាហារនិងភេសជ្ជៈ ដែក សម្លៀកបំពាក់ សម្ភារៈអគ្គិសនីផ្សេងៗ ថ្នាំពេទ្យ មាស ជី និងបារី។



តារាង ១: តារាងគណនីវិភាគធនាគារកណ្តាល *

(គិតជាប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ទ្រព្យសកម្មបរទេសសុទ្ធ	៩៦.៧៣៨,០	៩៩.៣០៣,០	១០៤.០៩៣,០	១០៤.០០៣,៤	១០៦.៤៦៦,៨
ឥណទេយ្យពីអនិវាសន	៩៨.១១៩,៩	១០០.៦៨៧,០	១០៥.៤៧៩,៨	១០៥.៣៩១,៥	១០៧.៨៤៥,៨
ទ្រព្យអកម្មចំពោះអនិវាសន	-១.៣៨១,៩	-១.៣៨៤,១	-១.៣៨៦,៨	-១.៣៨៨,១	-១.៣៧៨,៩
ឥណទេយ្យចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត	១.០៥៥,០	១.០៤១,០	៩០០,៩	៨៤១,៣	៧៥០,៩
ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល	-១២.០៧៧,៣	-១១.២២៨,៦	-១១.១៣៦,៨	-១១.១០០,៨	-១១.១៦០,៤
ឥណទេយ្យចំពោះរដ្ឋាភិបាល	០,០	០,០	០,០	០,០	០,០
ទ្រព្យអកម្មរដ្ឋាភិបាល	-១២.០៧៧,៣	-១១.២២៨,៦	-១១.១៣៦,៨	-១១.១០០,៨	-១១.១៦០,៤
ឥណទេយ្យចំពោះវិស័យផ្សេងៗ	២៦៥,៤	២៩៣,៣	២៩៥,៨	៩៨,៥	១០៣,៨
ឥណទេយ្យចំពោះគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះរដ្ឋាភិបាលថ្នាក់ក្រោមជាតិ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះវិស័យឯកជន	២៦៥,៤	២៩៣,៣	២៩៥,៨	៩៨,៥	១០៣,៨
រូបិយវត្ថុមូលដ្ឋាន	៦៣.១៧៤,៩	៦៤.៦១៣,៥	៦៧.១៧៤,៩	៦៤.៨១៤,៤	៦៥.១៨៥,៦
រូបិយវត្ថុក្នុងចរាចរណ៍	១៨.៥៧៧,០	១៩.២២៣,២	១៩.៣៩៤,៣	១៩.១០០,២	១៩.៣០៦,១
ទ្រព្យអកម្មចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត	៤៤.៥៧៨,៨	៤៥.៣៩០,៣	៤៧.៧៨០,៦	៤៥.៧១៤,២	៤៥.៨៧៨,៥
ទ្រព្យអកម្មចំពោះវិស័យផ្សេងទៀត	២២,១	២៥,៥	៣០,៣	២២,៨	៣១,៥
ទ្រព្យអកម្មផ្សេងៗចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត	១១.៣៤៩,៣	១១.៦០៨,៥	១០.៩៥៤,១	១១.១៩៦,២	១១.៤២៩,៧
ប្រាក់បញ្ញើ និងមូលបត្រមិនមែនភាគហ៊ុន មិនរាប់បញ្ចូលក្នុង					
រូបិយវត្ថុមូលដ្ឋាន	៥២,១	៥១,៩	៥១,៩	៥២,០	៥២,០
ប្រាក់បញ្ញើ រាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ	០,០	០,០	០,០	០,០	០,០
មូលបត្រមិនមែនភាគហ៊ុនរាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ	០,០	០,០	០,០	០,០	០,០
ប្រាក់បញ្ញើ មិនរាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ	៥២,១	៥១,៩	៥១,៩	៥២,០	៥២,០
មូលបត្រមិនមែនភាគហ៊ុន មិនរាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ	០,០	០,០	០,០	០,០	០,០
ប្រាក់កម្ចី	០,០	០,០	០,០	០,០	១,៦
ឧបករណ៍បញ្ញើបត្រសុទ្ធ	០,០	០,០	០,០	០,០	០,០
ភាគហ៊ុន និង មូលធនផ្សេងទៀត	១៤.០៦៥,៥	១៥.៧៤៤,៦	១៨.៥៦៤,៨	២០.៤៧០,៨	២២.១៨០,៤
ខ្ទង់ផ្សេងៗ (សុទ្ធ)	-២.៦៦០,៨	-២.៦០៩,៨	-២.៥៩៦,៧	-២.៦៩១,០	-២.៦៨៨,១
ភ្ញៀវផ្ទាំងតាម IFS	០,០	០,០	០,០	០,០	០,០

* រាប់បញ្ចូលតែទិន្នន័យធនាគារកណ្តាល

** ទិន្នន័យកែសម្រួល

តារាង ២: តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗ

(គិតជាប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ទ្រព្យសកម្មបរទេសសុទ្ធ	១៩.៧៤៧,៨	២១.៩១៦,៦	២៤.៧០៩,០	២៥.៦២០,១	២៥.៦៦៦,៨
ឥណទេយ្យពីអនិវាសន៍	៤៦.២៦២,២	៤៨.៥៥៥,៥	៤៩.៩៩៣,១	៥០.២០៣,៩	៤៩.៤៦៦,៨
ទ្រព្យអកម្មចំពោះអនិវាសន៍	-២៦.៥១៤,៤	-២៦.៦៣៨,៩	-២៥.២៨៤,១	-២៤.៥៨៣,៧	-២៣.៧៩៩,៩
គណនេយ្យចំពោះធនាគារកណ្តាល	៥៨.៥១១,៨	៦០.៦៦០,៦	៦២.០៩៨,៧	៦០.៥៣០,១	៦០.៩៥៦,១
រូបិយវត្ថុ	២.៣៣៦,៣	២.៤៨៧,២	២.៧៧៦,២	២.៥៦៦,៨	២.៤៤១,១
ប្រាក់បញ្ញើជាទុនបម្រុង និងមូលបត្រមិនមែនភាគហ៊ុន	៥៦.១៣៦,៩	៥៨.១៧៣,៣	៥៩.៣២២,៥	៥៧.៩៦៣,៣	៥៨.៤២៥,៩
ឥណទេយ្យផ្សេងៗចំពោះធនាគារកណ្តាល	៣៨,៦	៣៣,១	២៨,៦	២៤,០	១៩,២
គណនេយ្យសុទ្ធចំពោះរដ្ឋាភិបាល	-១២.៩៣៦,៨	-១៣.២៨៩,២	-១៣.៤៦២,៧	-១៣.៩៧៣,១	-១៤.៣៤៥,៤
ឥណទេយ្យចំពោះរដ្ឋាភិបាល	៥៩០,២	៦០០,០	៦៤៦,៧	៨១៥,០	៨០០,៩
ទ្រព្យអកម្មរដ្ឋាភិបាល	-១៣.៥២៧,០	-១៣.៨៨៩,២	-១៤.១០៩,៤	-១៤.៧៨៨,១	-១៥.១៤៦,៣
គណនេយ្យចំពោះមិនមែនផ្សេងៗ	២៤១.៣៩៧,៦	២៤៣.៣៥២,៨	២៤៥.៨៤៤,៣	២៤៧.៧៧៧,៣	២៤៩.១៤៧,៧
ឥណទេយ្យចំពោះគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២.៥០៥,៦	២.៥២៧,០	២.៧៣២,៤	២.៦៧៤,៥	២.៧១៥,៩
ឥណទេយ្យចំពោះរដ្ឋាភិបាលថ្នាក់ក្រោមជាតិ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ	១,៩	២,១	២១,៤	១៨,៣	២២,៥
ឥណទេយ្យចំពោះវិស័យឯកជន	២៣៨.៨៩០,២	២៤០.៨២៣,៧	២៤៣.០៩០,៦	២៤៥.០៨៤,៦	២៤៦.៤០៩,២
ទ្រព្យអកម្មធនាគារកណ្តាល	២០,៣	១២,២	១២,២	០,១	០,០
ប្រាក់បញ្ញើបន្ត រាប់បញ្ចូលក្នុងរូបិយប័ណ្ណ	៣៨.៧៤៤,១	៤០.២២០,៨	៤១.៦០០,៦	៤១.៤០១,០	៤២.៧៨១,០
ប្រាក់បញ្ញើផ្សេងៗ រាប់បញ្ចូលក្នុងរូបិយប័ណ្ណ	១៨៩.៩៣៩,៣	១៩៣.២៧៩,៩	១៩៦.៥៤៣,៩	១៩៧.៣៥៨,៦	១៩៧.២៥២,៤
មូលបត្រមិនមែនភាគហ៊ុន រាប់បញ្ចូលក្នុងរូបិយប័ណ្ណ	០,០	០,០	០,០	០,០	០,០
ប្រាក់បញ្ញើមិនរាប់បញ្ចូលក្នុងរូបិយប័ណ្ណ	២៧៨,០	៣០៤,៣	២៩០,៨	២៨២,៩	៣៣៩,៨
មូលបត្រមិនមែនភាគហ៊ុន មិនរាប់បញ្ចូលក្នុងរូបិយប័ណ្ណ	០,០	០,០	០,០	០,០	០,០
ប្រាក់កម្ចី	១.៧៥០,៧	១.៨១៩,២	១.៨២១,១	១.៨៥០,៤	១.៧៩៨,៦
ឧបករណ៍បោះពុម្ពប្រាក់	០,០	០,០	០,០	០,០	០,០
ភាគហ៊ុន និងមូលធនផ្សេងៗ	៦៧.២៤៧,៧	៦៥.៦៣៧,០	៦៦.៥៧៩,៥	៦៧.២៥៩,២	៦៧.៣៤១,៦
ខ្ទង់ផ្សេងៗ (សុទ្ធ)	៨.៧៤០,៣	១១.៣៦៧,៥	១២.៣៤១,៣	១១.៨០២,៤	១១.៩១១,៧
ផ្ទៀងផ្ទាត់តាម IFS	០,០	០,០	០,០	០,០	០,០

* រាប់បញ្ចូលទិន្នន័យរបស់គ្រឹះស្ថានធនាគារពាណិជ្ជ និងគ្រឹះស្ថានប្រាក់បញ្ញើផ្សេងៗទទួលប្រាក់បញ្ញើ

** ទិន្នន័យកែសម្រួល

តារាង ៣: តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើ*

(គិតជាប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ទ្រព្យសកម្មបរទេសសុទ្ធ	១១៦.៤៨៥,៧	១២១.២១៩,៦	១២៨.៨០២,០	១២៩.៦២៣,៥	១៣២.១៣៣,៧
ឥណទេយ្យពីអនិវាសជន	១៤៤.៣៨២,១	១៤៩.២៤២,៦	១៥៥.៤៧២,៩	១៥៥.៥៩៥,៤	១៥៧.៣១២,៥
ទ្រព្យអកម្មចំពោះអនិវាសជន	-២៧.៨៩៦,៤	-២៨.០២៣,០	-២៦.៦៧០,៩	-២៥.៩៧១,៨	-២៥.១៧៨,៨
គណនេយ្យក្នុងស្រុក	២១៦.៦៤៨,៩	២១៩.១២៨,៣	២២១.៥៤០,៧	២២២.៨០១,៩	២២៣.៧៤៥,៧
ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល	-២៥.០១៤,២	-២៤.៥១៧,៧	-២៤.៥៩៩,៤	-២៥.០៧៣,៩	-២៥.៥០៥,៨
ឥណទេយ្យចំពោះរដ្ឋាភិបាល	៥៩០,២	៦០០,០	៦៤៦,៧	៨១៥,០	៨០០,៩
ទ្រព្យអកម្មរដ្ឋាភិបាល	-២៥.៦០៤,៤	-២៥.១១៧,៨	-២៥.២៤៦,១	-២៥.៨៨៩,០	-២៦.៣០៦,៧
ឥណទេយ្យចំពោះវិស័យផ្សេងៗ	២៤១.៦៦៣,០	២៤៣.៦៤៦,១	២៤៦.១៤០,១	២៤៧.៨៧៥,៨	២៤៩.២៥១,៥
ឥណទេយ្យចំពោះគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត	២.៥០៥,៦	២.៥២៧,០	២.៧៣២,៤	២.៦៧៤,៥	២.៧១៥,៩
ឥណទេយ្យចំពោះរដ្ឋាភិបាលផ្ទាក់ក្រោមជាតិ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ	១,៩	២,១	២១,៤	១៨,៣	២២,៥
ឥណទេយ្យចំពោះវិស័យឯកជន	២៣៩.១៥៥,៦	២៤១.១១៧,០	២៤៣.៣៨៦,៤	២៤៥.១៨៣,១	២៤៦.៥១៣,០
ទ្រព្យអកម្មជារូបិយប័ណ្ណក្នុងប្រទេស (M2)	២៤៤.៩៤៦,៣	២៥០.២៦២,២	២៥៤.៧៩២,៨	២៥៥.៣១៥,៨	២៥៦.៩២៩,៩
រូបិយវត្ថុគ្រឹះស្ថានទទួលប្រាក់បញ្ញើ	១៦.២៤០,៧	១៦.៧៣៦,០	១៦.៦១៨,០	១៦.៥៣៣,៤	១៦.៨៦៥,០
ប្រាក់បញ្ញើចរន្ត	៣៨.៧៤៨,៣	៤០.២២៦,៨	៤១.៦១១,៤	៤១.៤០០,០	៤២.៧៩៤,៧
ប្រាក់បញ្ញើផ្សេងទៀត	១៨៩.៩៥៧,២	១៩៣.២៩៩,៤	១៩៦.៥៦៣,៤	១៩៧.៣៨២,៤	១៩៧.២៧០,២
មូលបត្រមិនមែនភាគហ៊ុន	០,០	០,០	០,០	០,០	០,០
<i>ក្នុងនោះជារូបិយប័ណ្ណបរទេស (នៃ M2)</i>	<i>២០៩.០០៣,៨</i>	<i>២១៣.០៧៩,១</i>	<i>២១៧.៤១៩,៥</i>	<i>២១៧.៥៩១,៩</i>	<i>២១៨.៣៤៩,៣</i>
ប្រាក់បញ្ញើមិនរាប់បញ្ចូលក្នុងរូបិយប័ណ្ណក្នុងប្រទេស	៣៣០,០	៣៥៦,២	៣៤២,៧	៣៣៤,៩	៣៩១,៨
មូលបត្រមិនមែនភាគហ៊ុន មិនរាប់បញ្ចូលក្នុងរូបិយប័ណ្ណក្នុងប្រទេស	០,០	០,០	០,០	០,០	០,០
ប្រាក់កម្ចី	១.៧៥០,៧	១.៨១៩,២	១.៨២១,១	១.៨៥០,៤	១.៨០០,២
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	០,០	០,០	០,០	០,០	០,០
ធានារ៉ាប់រងប្រចាំប្រទេស	០,០	០,០	០,០	០,០	០,០
ភាគហ៊ុន និងមូលធនផ្សេងទៀត	៨១.៣១៣,២	៨១.៣៨១,៦	៨៥.១៤៤,៣	៨៧.៧៣០,០	៨៩.៥២២,០
ខ្ទង់ផ្សេងៗ (សុទ្ធ)	៤.៧៩៤,៤	៦.៥២៨,៧	៨.២៤១,៩	៧.១៩៤,៤	៧.២៣៥,៤
ផ្ទៀងផ្ទាត់តាម IFS	<i>០,០</i>	<i>០,០</i>	<i>០,០</i>	<i>០,០</i>	<i>០,០</i>

* រាប់បញ្ចូលទិន្នន័យរបស់ធនាគារកណ្តាល និងគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត (ODCs)

** ទិន្នន័យកែសម្រួល

តារាង ៤: តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត *

(គិតជាប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ប្រព្យសកម្មបរទេសសុទ្ធ	-៧៩៤,៣	-៧៩២,១	-៨១៤,១	-៨៤០,០	-៨៧៩,៨
ឥណទេយ្យពីអនិវាសជន	៥៦១,២	៥៧៥,០	៥៦៩,៤	៥៥៩,៦	៥៤០,៧
ទ្រព្យអកម្មចំពោះអនិវាសជន	-១.៣៥៥,៤	-១.៣៦៧,១	-១.៣៨៣,៥	-១.៣៩៩,៧	-១.៤២០,៥
ឥណទេយ្យចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងៗទៀត	៥.១៥២,៣	៥.១៤៧,៨	៥.២២៤,០	៥.២១៩,៣	៥.២០៩,១
ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល	-៣,១	-៣,៥	-៣,៧	-៤,០	-៣,៩
ឥណទេយ្យចំពោះរដ្ឋាភិបាល	៩,២	៩,៤	៩,៧	៩,៩	១០,០
ទ្រព្យអកម្មរដ្ឋាភិបាល	-១២,៣	-១២,៩	-១៣,៤	-១៣,៨	-១៣,៩
ឥណទេយ្យចំពោះវិស័យផ្សេងៗ	១០.៤២១,៣	១០.៥២១,១	១០.៦៤១,៣	១០.៨០១,៩	១០.៨៥៥,៧
ឥណទេយ្យចំពោះរដ្ឋាភិបាលផ្ទៃក្រៅក្រោមជាតិ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ	៧៤,០	៧៤,០	៧៤,០	៧៤,០	៧៤,០
ឥណទេយ្យចំពោះវិស័យឯកជន	១០.៣៤៧,២	១០.៤៤៧,១	១០.៥៦៧,៣	១០.៧២៣,៩	១០.៧៨១,៧
ប្រាក់បញ្ញើ	១,០	១,១	១,០	១,២	១,០
មូលបត្រមិនមែនភាគហ៊ុន	០,១	០,១	០,០	០,០	០,០
ប្រាក់កម្ចី	៥.៤៥១,៦	៥.៥០៩,៦	៥.៥៦៥,៩	៥.៦២១,៨	៥.៥៨២,៤
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	០,០	០,០	០,០	០,០	០,០
ធានារ៉ាប់រងទទួលបានប្រមូលបញ្ជូនទេស	២.៧៤១,១	២.៧៤១,១	២.៨៨៣,៨	២.៨៨៣,៨	២.៨៨៣,៨
ភាគហ៊ុន និង មូលធនផ្សេងៗទៀត	៥.៥៧៦,១	៥.៦១៥,៣	៥.៥៥៨,៣	៥.៥៩៣,៣	៥.៦២៣,០
ខ្ទង់ផ្សេងៗ (សុទ្ធ)	៩៩៦,៣	១.០០៦,២	១.០៣៨,៥	១.០៧៧,១	១.០៩១,០
ផ្ទៀងផ្ទាត់តាម IFS	០,០	០,០	០,០	០,០	០,០

* រាប់បញ្ចូលតែទិន្នន័យរបស់គ្រឹះស្ថានធនាគារឯកទេសចាប់ពីថ្ងៃ-២០១៣ ដល់ថ្ងៃ-២០២០។ ចាប់ពីមករា-២០២១ ដល់បច្ចុប្បន្ន គឺរាប់បញ្ចូលទិន្នន័យ របស់គ្រឹះស្ថានធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុន ធានារ៉ាប់រង។

** ទិន្នន័យកែសម្រួល

តារាង ៥: តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុ*

(គិតជាប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ទ្រព្យសកម្មបរទេសសុទ្ធ	១១៥.៦៩១,៥	១២០.៤២៧,៥	១២៧.៩៨៧,៩	១២៨.៧៨៣,៥	១៣១.២៥៣,៩
ឥណទេយ្យពីអនិវាសន	១៤៤.៩៤៣,៣	១៤៩.៨១៧,៥	១៥៦.០៤២,៤	១៥៦.១៥៥,០	១៥៧.៨៥៣,២
ទ្រព្យអកម្មចំពោះអនិវាសន	-២៩.២៥១,៨	-២៩.៣៩០,១	-២៨.០៥៤,៥	-២៧.៣៧១,៥	-២៦.៥៩៩,៣
គណនេយ្យក្នុងស្រុក	២២៤.៥៦១,៥	២២៧.១១៨,៩	២២៩.៤៤៩,៩	២៣០.៩២៥,៣	២៣១.៨៨១,៦
ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល	-២៥.០១៧,៣	-២៤.៥២១,២	-២៤.៦០៣,១	-២៥.០៧៧,៩	-២៥.៥០៩,៧
ឥណទេយ្យចំពោះរដ្ឋាភិបាល	៥៩៩,៤	៦០៩,៥	៦៥៦,៤	៨២៤,៩	៨១០,៩
ទ្រព្យអកម្មចំពោះរដ្ឋាភិបាល	-២៥.៦១៦,៧	-២៥.១៣០,៧	-២៥.២៥៩,៥	-២៥.៩០២,៨	-២៦.៣២០,៦
ឥណទេយ្យចំពោះវិស័យផ្សេងៗ	២៤៩.៥៧៨,៨	២៥១.៦៤០,២	២៥៤.០៤៩,០	២៥៦.០០៣,២	២៥៧.៣៩១,៣
ឥណទេយ្យចំពោះរដ្ឋាភិបាលថ្នាក់ក្រោមជាតិ	០,០	០,០	០,០	០,០	០,០
ឥណទេយ្យចំពោះគ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ	៧៥,៩	៧៦,១	៩៥,៤	៩២,៣	៩៦,៥
ឥណទេយ្យចំពោះវិស័យឯកជន	២៤៩.៥០២,៨	២៥១.៥៦៤,១	២៥៣.៩៥៣,៦	២៥៥.៩១១,០	២៥៧.២៩៤,៧
រូបិយវត្ថុគ្រៅគ្រឹះស្ថានហិរញ្ញវត្ថុ	១៦.២២៦,៩	១៦.៧២១,០	១៦.៦០២,៥	១៦.៥១៨,០	១៦.៤៤៨,៨
ប្រាក់បញ្ញើ	២២៥.៥០៣,២	២៣០.៣៤៩,៩	២៣៤.៨៥៩,៧	២៣៥.៤១៤,៣	២៣៦.៦៥៧,៦
មូលបត្រមិនមែនពិភាក្សា	០,០	០,០	០,០	០,០	០,០
ប្រាក់កម្ចី	៦.៩០០,៤	៧.០៣៧,២	៧.០៩២,២	៧.១៨៩,១	៧.០៩៧,១
ឧបករណ៍ហិរញ្ញវត្ថុនិស្សន្ទ	០,០	០,០	០,០	០,០	០,០
ធានារ៉ាប់រងប្រកបដោយលក្ខណៈប្រកួតប្រជែង	២.៧៤១,១	២.៧៤១,១	២.៨៨៣,៨	២.៨៨៣,៨	២.៨៨៣,៨
តាមហ៊ុន និង មូលធនផ្សេងៗ	៨៦.៨៨៩,៣	៨៦.៩៩៦,៨	៩០.៧០២,៦	៩៣.៣២៣,៣	៩៥.១៤៥,០
ខ្ទង់ផ្សេងៗ (សុទ្ធ)	១.៩៩២,១	៣.៧០០,៤	៥.២៩៣,០	៤.៣៨០,៤	៤.៥០៣,២
ផ្ទៀងផ្ទាត់តាម IFS	០,០	០,០	០,០	០,០	០,០

* រាប់បញ្ចូលទិន្នន័យរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

** ទិន្នន័យកែសម្រួល

តារាង ៦ : សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងអត្រាអតិផរណា

១. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) និងសន្ទស្សន៍ថ្លៃតាមក្រុមមុខទំនិញ

(តុលា-ធ្នូ ២០០៦=១០០)

	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥	ធ្នូ-២៥
មុខទំនិញគ្រប់មុខ	២០៩,០០	២១០,២៦	២១១,៣០	២១០,៣១	២១១,៥៣
អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង	២៦៤,៦៤	២៦៦,០៥	២៦៨,០២	២៦៦,១១	២៦៨,៤៤
ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់	១៨៧,៥៤	១៨៧,៦៧	១៨៨,០៥	១៨៧,៧៤	១៨៨,២៣
សម្លៀកបំពាក់ និងស្បែកជើង	១៩៦,៦៣	១៩៧,៥៥	១៩៩,០៩	១៩៧,៥៦	១៩៨,៧៩
ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត	១៤៤,៤៤	១៤៤,៧៩	១៤៥,៤៩	១៤៤,៥៦	១៤៥,២៣
គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារនិងការថែទាំផ្ទះជាប្រចាំ	១៦៧,៧២	១៦៧,៩២	១៦៨,៥០	១៦៨,០០	១៦៨,៤៧
សុខាភិបាល	១៤៣,៧៨	១៤២,៩៧	១៤៣,៤០	១៤៣,៦៦	១៤៣,៨៤
ការដឹកជញ្ជូន	១២១,១០	១២២,០៦	១២០,៨៦	១២១,៤៥	១២១,៤០
ធម្មនាគមន៍	៦៦,៦៤	៦៦,៦៧	៦៦,៧១	៦៦,៦៦	៦៦,៧១
ការកម្សាន្ត និងវប្បធម៌	១៣៥,៤២	១៣៥,៨២	១៣៦,៤៨	១៣៦,២៤	១៣៦,៨៧
ការសិក្សា	១៨១,៣៩	១៨១,៩៨	១៨៣,៧៧	១៨១,៧១	១៨២,៧១
ភោជនីយដ្ឋាន	៣២៦,៥០	៣៣៤,០៥	៣៣៤,៥៨	៣៣៥,៦៨	៣៣៤,៧១
ទំនិញ និងសេវាកម្មផ្សេងៗ	១៧៦,៦២	១៧៦,៩១	១៧៧,៦៨	១៧៦,៩៤	១៧៧,៧៧

២. បម្រែបម្រួលជាភាគរយនៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងធាតុផ្សំ

២.១ បម្រែបម្រួលជាភាគរយប្រចាំខែ

មុខទំនិញគ្រប់មុខ	០,៦២	០,៦០	០,៤៩	-០,៤៦	០,៥៨
អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង	០,៩២	០,៥២	០,៧៤	-០,៧២	០,៨៨
ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់	០,១១	០,០៧	០,២០	-០,១៦	០,២៦
សម្លៀកបំពាក់ និងស្បែកជើង	០,៧៤	០,៤៧	០,៧៨	-០,៧៧	០,៦៣
ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត	០,៩១	០,២៤	០,៤៨	-០,៦៤	០,៤៦
គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារនិងការថែទាំផ្ទះជាប្រចាំ	០,១៩	០,១២	០,៣៥	-០,៣០	០,២៨
សុខាភិបាល	០,១៤	-០,៥៦	០,៣០	០,១៨	០,១៣
ការដឹកជញ្ជូន	-០,៣០	០,៧៩	០,៩៩	០,៤៩	-០,០៤
ធម្មនាគមន៍	-០,០៣	០,០៥	០,០៦	-០,០៨	០,០៩
ការកម្សាន្ត និងវប្បធម៌	-០,១៥	០,៣០	០,៤៩	-០,១៨	០,៤៦
ការសិក្សា	០,៤០	០,៣៣	០,៩៨	-១,១២	០,៥៥
ភោជនីយដ្ឋាន	-០,២៦	២,៣១	០,១៦	០,៣៣	-០,២៩
ទំនិញ និងសេវាកម្មផ្សេងៗ	០,២៣	០,១៧	០,៤៤	-០,៤២	០,៤៧

២.២ បម្រែបម្រួលជាភាគរយរៀបរៀងចំពោះឆ្នាំនៃឆ្នាំមុន

មុខទំនិញគ្រប់មុខ	១,៧៩	២,០៦	១,៧១	១,២៨	១,១៩
អាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង	៣,១៩	២,៨៤	២,៤៤	១,៧៧	១,៧៨
ភេសជ្ជៈមានជាតិស្រវឹង និងថ្នាំជក់	១,៨២	១,៦៩	១,៥៦	១,០០	០,៩៨
សម្លៀកបំពាក់ និងស្បែកជើង	៤,៦៧	៣,៨៨	៣,៤៨	២,៦៦	២,២១
ផ្ទះសម្បែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈដទៃទៀត	១,៥៩	១,៦៦	១,៩១	១,២៤	១,១៨
គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់គ្រួសារនិងការថែទាំផ្ទះជាប្រចាំ	១,៧៤	១,៤០	១,២៩	០,៩៩	០,៩៦
សុខាភិបាល	-៣,០៣	-១,៤១	-១,២៣	-០,៦៦	-០,៧១
ការដឹកជញ្ជូន	-៣,៣២	០,២៣	-១,៨២	-១,៨៣	-១,៩៦
ធម្មនាគមន៍	០,១៩	០,១២	០,១៣	០,១០	០,១២
ការកម្សាន្ត និងវប្បធម៌	១,២៨	១,០៤	១,៦១	១,៤០	១,៣៨
ការសិក្សា	២,៧៣	២,៤២	២,៨៩	១,៧៣	២,២៩
ភោជនីយដ្ឋាន	-១,២៥	០,៤៨	០,៤០	១,១៣	០,៤៨
ទំនិញ និងសេវាកម្មផ្សេងៗ	២,៤២	២,២១	២,២១	១,៥២	១,៥០

៣. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គិតជាមធ្យមអិលប៊ីខេ

បម្រែបម្រួលជាភាគរយឆ្នាំលើឆ្នាំ (%)	១,៦៨	១,៨៤	១,៨៥	១,៦៨	១,៣៩
--------------------------------------	------	------	------	------	------

៤. សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់គិតជាមធ្យមអិលធីប៊ីខេ

បម្រែបម្រួលជាភាគរយឆ្នាំលើឆ្នាំ (%)	២,៥៩	២,៧២	២,៧៤	២,៦៨	២,៥២
--------------------------------------	------	------	------	------	------

ប្រភព : វិទ្យាស្ថានជាតិស្ថិតិ

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ចនិងរូបិយវត្ថុ-លេខ៣៨២-ខែធ្នូ ឆ្នាំ២០២៥



តារាង ៧ : មុខទំនិញឡើងថ្លៃ ក្នុងខែធ្នូ ឆ្នាំ២០២៥

ល.រ	មុខទំនិញគ្រប់មុខ	មេគុណ	សន្តស្សន៍			បម្រែបម្រួលជាភាគរយ	
			ម្ភៃ-២៤	មិថុណា-២៥	ម្ភៃ-២៥	ខែលើខែ	ឆ្នាំលើឆ្នាំ
១	នំប៉័ង	០,១៧៣	២៧៣,៣៣	២៩០,១៤	២៩៨,៩៦	៣,០	៩,៤
២	នំសរសៃ	១,០០៨	២៦០,៦៤	២៧១,៦៣	២៧៨,៤៩	២,៥	៦,៨
៣	បន្លែស្លឹក និង ដើម ធាង ទង	២,០៣១	២៧០,៧១	២៦៨,៩១	២៧៥,១៥	២,៣	១,៦
៤	ផ្លែឈើស្រស់	៤,០៩៤	២៨៩,៨៩	២៩២,៧១	២៩៨,២៣	១,៩	២,៩
៥	ដំណាំសណ្តែកសម្រាប់យកគ្រាប់	០,៤១៣	៣០២,៧៧	៣០៨,៦៨	៣១៣,៩	១,៧	៣,៧
៦	សម្លៀកបំពាក់ និងសម្ភារៈដទៃទៀត	០,០៥៩	១៧៥,០១	១៧៧,២៦	១៨០,០០	១,៥	២,៩
៧	គ្រឿងប្រើប្រាស់ធ្វើពីកែវ ប្រើលើកុ និងឆ្នុះបាយ	០,០៧៨	១៦៣,២៨	១៦៥,៦៨	១៦៨,១០	១,៥	២,៩
៨	ផលិតផលធ្វើពីទឹកដោះគោ	១,៥៥២	១៩១,៧៣	១៩៦,២៣	១៩៩,០៧	១,៤	៣,៨
៩	បន្លែជាមើមដទៃទៀត	០,៤៥៦	៣៣៥,៨២	៣៤២,៨៦	៣៤៧,៦២	១,៤	៣,៥
១០	វាយនភ័ណ្ឌប្រើក្នុងគ្រួសារ	០,០១៥	២២០,៧៩	២២៤,៤៣	២២៧,២៦	១,៣	២,៩
១១	ធុញ្ញជាតិដទៃទៀត	០,០៩០	៣៩៤,៧៧	៤០៤,៤១	៤០៩,៤៨	១,៣	៣,៧
១២	បន្លែជាផ្លែ	១,១៣៨	៤៣២,៩៥	៤៤៣,៩៥	៤៤៩,៥០	១,២	៣,៨
១៣	ផលិតផលម្ហូបអាហារ	១,៤០៤	២៧៨,០០	២៧៦,៧១	២៨០,០៦	១,២	២,២
១៤	សម្ភារៈសម្រាប់ថែរក្សា និងជួសជុលធម្មតាស្នាក់នៅ	៣,៦៦៣	១៨១,៦៣	១៨៦,១១	១៨៨,១៥	១,១	៣,៦
១៥	ប្រដាប់ប្រើប្រាស់អគ្គិសនី ទំនិញ និងផលិតផលថែទាំផ្ទាល់ខ្លួន	០,៣៩៩	១៨៩,៩៦	១៩៣,២៤	១៩៥,៣៦	១,១	២,៨
១៦	ស្ករ ដំណាប់ ទឹកឃ្មុំ ស្ករឡា	១,៤៨៩	១៨៧,៦៩	១៨៧,៤៧	១៨៩,៤៤	១,១	០,៩
១៧	សាច់មាន់ស្រស់	១,៣០៣	២៥០,៥៧	២៥៦,៧៨	២៥៩,៤៨	១,០	៣,៦
១៨	ដំណាំមើម	០,៤៣៩	២៥៤,២៣	២៥៤,២៩	២៥៦,៩៣	១,០	១,១
១៩	ការថែទាំផ្ទាល់ខ្លួន	០,៤៨០	១៩៣,៣៧	១៩៦,៦២	១៩៨,៤៧	០,៩	២,៦
២០	ទឹកសុទ្ធ ទឹកក្រូច និងទឹកផ្លែឈើ និងបន្លែ	០,៧៤៨	១៥៧,៣៣	១៥៥,៧៩	១៥៧,១៩	០,៩	០,១
២១	វត្ថុធាតុដើមសម្លៀកបំពាក់	០,៣៣៤	២២០,៣៤	២២៤,៥២	២២៦,៥២	០,៩	២,៨
២២	គ្រឿងបន្លាស់និងសម្ភារៈបន្ទាប់បន្សំ	០,០៨៤	៣២០,៧០	៣២០,១៩	៣២៣,០៣	០,៩	០,៧
២៣	ឥន្ធនៈរ៉ែ	១,៤៧៥	២៦១,៩៣	២៦៣,១៥	២៦៥,២៩	០,៨	១,៣
២៤	ស្បែកជើង	០,៦៤១	២១២,៣៨	២១៧,៦៨	២១៩,៣៩	០,៨	៣,៣
២៥	ឥន្ធនៈរ៉ែ	០,០៩៩	១៦៣,៤៤	១៦២,៦១	១៦៣,៨៥	០,៨	០,៣
២៦	ស្រាបៀរ	០,៥៣២	១៣៥,៦២	១៣៧,៣៩	១៣៨,៤១	០,៧	២,១
២៧	អង្ករលេខ២ នាងឱញគុណភាពលេខ២	២,៦៨១	២៥៤,៦៩	២៥៣,៨៦	២៥៥,៥៩	០,៧	០,៤
២៨	ត្រីកែច្នៃ	១,៦៤៦	៣២៧,៦៦	៣៣១,៣៦	៣៣៣,៥៦	០,៧	១,៨
២៩	សាច់ទាស្រស់	០,៣១៩	២៣៥,២៧	២៣៨,០៥	២៣៩,៥៥	០,៦	១,៨
៣០	ត្រីស្រស់	៧,៤៣៥	២៨៣,៥៥	២៨៦,៦៧	២៨៨,៤៥	០,៦	១,៧
៣១	សម្លៀកបំពាក់ផ្សេងទៀតទាំងពីរភេទ	០,២២២	១៦៣,៨៦	១៦៤,៣៣	១៦៥,២៩	០,៦	០,៩
៣២	ប្រេងឆា និងខ្លាញ់	០,៩២០	២៤៦,៦៥	២៤៨,៦៧	២៥០,១៣	០,៦	១,៤
៣៣	សម្លៀកបំពាក់បុរស និងកុមារ	០,៦២១	១៨៨,៧២	១៩០,៩៦	១៩២,០៧	០,៦	១,៨
៣៤	ការសិក្សា	១,១៧៤	១៧៨,៦២	១៨១,៧១	១៨២,៧១	០,៦	២,៣
៣៥	សម្ភារៈ និងបរិក្ខារសម្រាប់លំនៅដ្ឋាន និងសួនច្បារ	០,០១៧	២៥៦,៨៣	២៥៣,៥៦	២៥៤,៨៥	០,៥	០,៨
៣៦	នំប៉័ង និងនំម្សៅ	០,២៨០	១៩០,៨៩	១៩២,៦៥	១៩៣,៦២	០,៥	១,៤
៣៧	ការកម្សាន្ត និងវប្បធម៌	២,៩១២	១៣៥,០០	១៣៦,២៤	១៣៦,៨៧	០,៥	១,៤
៣៨	សាច់ជ្រូក	៥,៦១៨	២៦១,១៣	២៦២,៩០	២៦៤,១០	០,៥	១,១
៣៩	ស្រា	០,២៤៨	២១១,៧៩	២១២,២២	២១៣,១៧	០,៤	០,៦
៤០	សម្លៀកបំពាក់ស្ត្រី និងក្មេងស្រី	១,០៦៥	១៩០,០៥	១៩២,៧៥	១៩៣,៥៧	០,៤	១,៩

ប្រភព : វិទ្យាស្ថានជាតិស្ថិតិ

តារាង ៨: ផលិតផលក្នុងស្រុកស្រូវ (ផលិតផល)

	គិតតាមត្រីមាស (ឆ្នាំ២០១៤)				គិតតាមត្រីមាសបូកគ្នា			
	២០២០	២០២១	២០២២	២០២៣	២០២៤ ^(២)	២០២០	២០២១	២០២២
ផលិតផល កំណើនការងាររដ្ឋបាល	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧	១២៥.៩៩៧
ផលិតផល កំណើនការងាររដ្ឋបាល	៣១.២៤០	៣១.៩៩៩	៣១.៩៩៩	៣១.៩៩៩	៣១.៩៩៩	៣១.៩៩៩	៣១.៩៩៩	៣១.៩៩៩
ផលិតផល កំណើនការងាររដ្ឋបាល	-៣.៦	៣.១	៥.១	៥.០	៦.០	-៤.៤	៥.៥	៥.៥
ផលិតផល កំណើនការងាររដ្ឋបាល	០.៦	១.៥	០.៦	១.១	១.០	៥.៥	៥.០	៥.៥
ផលិតផល កំណើនការងាររដ្ឋបាល	-២.២	៤.៤	៤.២	៥.៤	៥.៥	-៤.២	១.៣	៥.៥
ផលិតផល កំណើនការងាររដ្ឋបាល	-៦.៧	-១.៥	៣.៦	៦.០	៤.៣	-៤.៣	-១.៤	៥.៥
ផលិតផល កំណើនការងាររដ្ឋបាល	៧.៧	៧.៧	៥.១	៥.៤	៥.៥	៥.៧	៥.១	៥.៧
ផលិតផល កំណើនការងាររដ្ឋបាល	១.៩១២	១.៩១២	១.៩១២	១.៩១២	១.៩១២	១.៩១២	១.៩១២	១.៩១២



(២) : ការប្រែប្រួលតាមរយៈពេលវេលា
ប្រភព : វិទ្យាស្ថានជាតិកសិកម្ម

តារាង ៩: សន្ទស្សន៍ថ្លៃលំនៅដ្ឋាន

	កញ្ញា-២៤	តុលា-២៤	វិច្ឆិកា-២៤	ធ្នូ-២៤	មករា-២៥	កុម្ភៈ-២៥	មីនា-២៥	មេសា-២៥	ឧសភា-២៥	មិថុនា-២៥	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
សន្ទស្សន៍ថ្លៃលំនៅដ្ឋាន (២០២០ = ១០០)															
សន្ទស្សន៍ថ្លៃរួម	១០៥,០	១០៤,២	១០៤,៣	១០៥,៥	១០៣,៦	១០៣,០	១០១,០	១០០,៧	១០២,៥	១០០,៨	១០២,៤	១០៣,៥	១០៤,០	១០៣,៥	១០២,២
សន្ទស្សន៍ថ្លៃនៅរោងចក្រឡើង	១០៦,៥	១០៥,៥	១០៥,៨	១០៦,៥	១០៥,០	១០៤,៥	១០២,៥	១០២,៥	១០១,៥	១០១,៥	១០២,៨	១០៣,៥	១០៤,៣	១០៣,៥	១០២,៥
សន្ទស្សន៍ថ្លៃនៅបណ្តាញឡើង	៩៥,១	៩៣,៨	៩៤,៧	៩៦,៣	៩៤,២	៩៣,០	៩៥,៥	៩៥,៥	៩៥,៥	៩៥,២	៩៧,៥	៩៥,៨	១០០,១	៩៨,៧	៩៦,៣
បម្រែបម្រួលជាភាគរយប្រចាំខែ (%)															
សន្ទស្សន៍ថ្លៃរួម	-០,៥	-០,៧	០,១	១,១	-១,៨	-០,៦	-១,៥	-០,៣	-០,១	០,១	១,៦	១,០	០,៦	-០,៥	-១,៣
សន្ទស្សន៍ថ្លៃនៅរោងចក្រឡើង	-០,៨	-០,៦	០,០	១,០	-១,៧	-០,៥	-១,៦	-០,៤	-០,៥	-០,៥	១,៣	០,៥	០,៧	-០,៤	-១,០
សន្ទស្សន៍ថ្លៃនៅបណ្តាញឡើង	១,២	-១,៣	០,៥	១,៧	-២,២	-១,២	-៣,៨	០,៤	២,៥	៣,៣	២,៥	១,៥	០,៣	-១,៤	-២,៤
បម្រែបម្រួលជាភាគរយប្រចាំឆ្នាំ (%)															
សន្ទស្សន៍ថ្លៃរួម	-៤,៥	-៥,០	-៣,៥	-២,០	-៤,៥	-៤,៤	-៥,៦	-៤,៣	-៤,៦	-៤,៦	-៤,១	-១,៥	-០,៩	-០,៧	-២,០
សន្ទស្សន៍ថ្លៃនៅរោងចក្រឡើង	-៤,៤	-៤,៣	-៣,១	-១,៤	-៤,២	-៣,៧	-៤,៣	-៣,០	-៤,២	-៤,៧	-៤,៣	-៣,៤	-២,០	-១,៨	-២,៨
សន្ទស្សន៍ថ្លៃនៅបណ្តាញឡើង	-៦,៥	-៤,២	-៧,២	-៤,៥	-៥,៦	-៤,៣	-១២,៣	-១០,៥	-៦,៣	១,១	២,៤	៦,២	៥,៣	៥,២	-១,៧



កំណត់សម្គាល់៖

- វិធីសាស្ត្រប្រែប្រួលសន្ទស្សន៍ថ្លៃលំនៅដ្ឋាន APPI គឺជាវិធីសាស្ត្រ Time-dummy hedonic

អនុលោមតាមវិធីសាស្ត្រប្រែប្រួលសន្ទស្សន៍ថ្លៃលំនៅដ្ឋាន ILMF ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០២០ (<https://www.int.org/en/Data/Statistics/APPI-guide>)



- វិធីសាស្ត្រប្រែប្រួលសន្ទស្សន៍ថ្លៃលំនៅដ្ឋាន APPI ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០២០

*ទិន្នន័យតំណក់សម្រួល



តារាង ១០: គម្រោងនីយោគដែលបានអនុវត្តតាមវិស័យ

(ឯកតា : លានដុល្លារអាមេរិក)

[illegible]

ប្រភព : ក្រុមប្រឹក្សាភិបាលស្ថាប័ន (ឥណៈ កម្មករវិនិយោគកម្ពុជា)
 រូបបញ្ចូល CIB, SEZ (២០២១), EXP and SUB-COM(២០២៥)
 *ទិន្នន័យតែសម្រួល

តារាង ១១: គម្រោងវិនិយោគដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតាមបណ្តាប្រទេសចម្បងៗ *

(ឯកតា : លានដុល្លារអាមេរិក)

ប្រទេស	២០២៣	២០២៤				២០២៥		
	ត្រីមាសទី៤	ត្រីមាសទី១	ត្រីមាសទី២	ត្រីមាសទី៣	ត្រីមាសទី៤	ត្រីមាសទី១*	ត្រីមាសទី២	ត្រីមាសទី៣
កម្ពុជា	៦៧៦,៩	១.២៧៨,៤	៧៩,២	៥០,៤	១៣២,៩	៣១៦,៤	១.០៤១,៦	៦៤៨,៨
ចិន	២៩២,៧	៤៨៦,២	៣៥៨,៦	១.១៤៣,៧	៤៥៩,១	១.២២៦,៨	១.៩៨៥,៩	១.០៤៨,៩
កូរ៉េ	-	៩,៥	៥,០	-	-	-	១១,១	-
សហរដ្ឋអាមេរិក	-	១០,០	១,៥	១០,៥	៥,៧	៤,៧	១៩,៩	៥,២
ថៃ	-	-	-	-	១៥,៦	-	-	-
វៀតណាម	-	៤៩,០	១១,២	១១,៦	៥,២	៥៨,៧	១៣២,៧	២៤៥,២
ម៉ាឡេស៊ី	-	៦,១	-	៣៨,៦	-	៥,៨	៥,៧	២,១
សាំងហ្គាពួរ	២០,៥	៤៨,៧	២៥,០	១១៣,៩	៦០,៣	៧៣,១	៣៧៨,៧	៧២,២
តៃវ៉ាន់	១១,៥	២៤,៣	១៨,៥	២៥,១	៦,៦	-	-	៤,២
អូស្ត្រាលី	-	-	៥,៧	-	-	៥,០	-	៤,៩
អង់គ្លេស	-	-	-	-	-	៤៣,១	២៥,៤	១៥,៨
ជប៉ុន	២,៧	-	១,២	៣៨,៥	-	-	-	៨,៤
ហុងកុង	២៥,៦	៣៣,៧	៩០,០	១០៥,៦	១៩,២	៣២០,១	៨៩,០	៣៤,៩
ហ្វីលីពីន	-	-	-	៥,២	-	-	-	-
ផ្សេងៗ	-	-	២០,៤	៩,៥	៣២,០	៧៥,៣	២២,៦	១៥១,៤
សរុប	១.០២៩,៩	១.៩៤៦,០	៦១៦,៣	១.៥៥២,៦	៧៣៦,៧	២.១២៩,១	៣.៧១២,៥	២.២៤១,៨

(សមាមាត្រនៃគម្រោងវិនិយោគដែលបានអនុម័ត)

កម្ពុជា	៦៥,៧	៦៥,៧	១២,៨	៣,២	១៨,០	១៤,៩	២៨,១	១៧,៥
ចិន	២៨,៤	២៥,០	៥៨,២	៧៣,៧	៦២,៣	៥៧,៦	៥៣,៥	២៨,៣
កូរ៉េ	-	០,៥	០,៨	-	-	-	០,៣	-
សហរដ្ឋអាមេរិក	-	០,៥	០,៣	០,៧	០,៨	០,២	០,៥	០,១
ថៃ	-	-	-	-	២,១	-	-	-
វៀតណាម	-	២,៥	១,៨	០,៧	០,៧	២,៨	៣,៦	៦,៦
ម៉ាឡេស៊ី	-	០,៣	-	២,៥	-	០,៣	០,២	០,១
សាំងហ្គាពួរ	២,០	២,៥	៤,១	៧,៣	៨,២	៣,៤	១០,២	១,៩
តៃវ៉ាន់	១,១	១,២	៣,០	១,៦	០,៩	-	-	០,១
អូស្ត្រាលី	-	-	០,៩	-	-	០,២	-	០,១
អង់គ្លេស	-	-	-	-	-	២,០	០,៧	០,៤
ជប៉ុន	០,៣	-	០,២	២,៥	-	-	-	០,២
ហុងកុង	២,៥	១,៧	១៤,៦	៦,៨	២,៦	១៥,០	២,៤	០,៩
ហ្វីលីពីន	-	-	-	០,៣	-	-	-	-
ផ្សេងៗ	-	-	៣,៣	០,៦	៤,៣	៤,៧	០,៦	៤,១
សរុប	១០០,០	១០០,០	១០០,០	១០០,០	១០០,០	១០០,០	១០០,០	១០០,០

* អចលនទ្រព្យ

ប្រភព : ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គណៈកម្មការវិនិយោគកម្ពុជា)

តារាង ១២: អត្រាប្តូរប្រាក់ប្រចាំថ្ងៃ ក្នុងខែធ្នូ ឆ្នាំ២០២៥

(រៀល/១ដុល្លារអាមេរិក)


ថ្ងៃ	អត្រាប្តូរប្រាក់ទីផ្សារ			អត្រាប្តូរប្រាក់	បម្រែបម្រួលប្រាក់ប្រចាំថ្ងៃ*	
	ទិញ	លក់	មធ្យម	ផ្លូវការ	គម្លាត	ភាគរយ
១	៤.០០៦	៤.០១៧	៤.០១១	៤.០០៩	០,៩	០,០
២	៤.០០៧	៤.០១៧	៤.០១២	៤.០០៩	០,៨	០,០
៣	៤.០០៦	៤.០១៦	៤.០១១	៤.០១០	-០,៦	០,០
៤	៤.០០៦	៤.០១៦	៤.០១១	៤.០១០	-០,១	០,០
៥	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	-០,៣	០,០
៦	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
៧	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
៨	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
៩	៤.០០៧	៤.០១៦	៤.០១២	៤.០១០	១,០	០,០
១០	៤.០០៦	៤.០១៦	៤.០១១	៤.០០៨	-១,០	០,០
១១	៤.០០៦	៤.០១៦	៤.០១១	៤.០០៨	០,០	០,០
១២	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
១៣	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
១៤	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
១៥	៤.០០៦	៤.០១៦	៤.០១១	៤.០០៩	០,០	០,០
១៦	៤.០០៧	៤.០១៧	៤.០១២	៤.០០៩	១,០	០,០
១៧	៤.០០៩	៤.០១៨	៤.០១៤	៤.០១០	២,០	០,០
១៨	៤.០០៩	៤.០១៩	៤.០១៤	៤.០១០	០,០	០,០
១៩	៤.០០៩	៤.០១៩	៤.០១៤	៤.០១៣	០,០	០,០
២០	៤.០០៩	៤.០១៩	៤.០១៤	៤.០១៣	០,០	០,០
២១	៤.០០៩	៤.០១៩	៤.០១៤	៤.០១៣	០,០	០,០
២២	៤.០០៩	៤.០១៨	៤.០១៤	៤.០១២	០,០	០,០
២៣	៤.០១០	៤.០១៩	៤.០១៥	៤.០១២	១,០	០,០
២៤	៤.០១០	៤.០២០	៤.០១៥	៤.០១៣	០,០	០,០
២៥	៤.០១០	៤.០២០	៤.០១៥	៤.០១៣	០,០	០,០
២៦	៤.០១០	៤.០២០	៤.០១៥	៤.០១២	០,០	០,០
២៧	៤.០១០	៤.០២០	៤.០១៥	៤.០១២	០,០	០,០
២៨	៤.០១០	៤.០២០	៤.០១៥	៤.០១២	០,០	០,០
២៩	៤.០១០	៤.០២០	៤.០១៥	៤.០១២	០,០	០,០
៣០	៤.០១១	៤.០២១	៤.០១៦	៤.០១២	១,០	០,០
៣១	៤.០១២	៤.០២៤	៤.០១៨	៤.០១៣	១,០	០,០
មធ្យម	៤.០០៨	៤.០១៨	៤.០១៣	៤.០១១	០,២	០,០

* គម្លាតអត្រាទិញទីផ្សារប្រចាំថ្ងៃ

តារាង ១៣: អត្រាប្តូរប្រាក់ប្រចាំខែ

(អត្រាចុងគ្រា រៀល/១ដុល្លារអាមេរិក)

	អត្រាប្តូរប្រាក់ទីផ្សារ				អត្រាប្តូរប្រាក់ផ្លូវការ
	ទិន្នន័យ	ប្រែប្រួល % ប្រចាំខែ	លក់	ប្រទេស	
ធ្នូ-១៥	៤.០៤៨	០,១០	៤.០៥៥	៤.០៥២	៤.០៥០
ធ្នូ-១៦	៤.០៣៩	០,១៧	៤.០៥០	៤.០៤៥	៤.០៣៧
ធ្នូ-១៧	៤.០៣៧	០,០៧	៤.០៤៦	៤.០៤២	៤.០៣៧
ធ្នូ-១៨	៤.០២៧	-០,២៧	៤.០៣៩	៤.០៣៣	៤.០១៨
ធ្នូ-១៩	៤.០៧៩	០,១២	៤.០៨៩	៤.០៨៤	៤.០៧៥
ធ្នូ-២០	៤.០៦៩	០,០០	៤.០៨៤	៤.០៧៧	៤.០៤៥
ធ្នូ-២១	៤.១០៩	០,១៧	៤.១១៨	៤.១១៤	៤.០៧៤
ធ្នូ-២២	៤.១១៣	០,០៧	៤.១២៣	៤.១១៨	៤.១១៧
ធ្នូ-២៣	៤.០៨០	-០,៨០	៤.០៩០	៤.០៨៥	៤.០៨៥
២០២៤					
មករា	៤.០៨០	០,០០	៤.០៩១	៤.០៨៦	៤.០៨៣
កុម្ភៈ	៤.០៦៤	-០,៣៩	៤.០៧៣	៤.០៦៩	៤.០៦៩
មីនា	៤.០៤០	-០,៥៩	៤.០៤៩	៤.០៤៥	៤.០៤១
មេសា	៤.០៦៣	០,៥៧	៤.០៧៤	៤.០៦៩	៤.០៦៤
ឧសភា	៤.០៩៣	០,៧៤	៤.១០៧	៤.១០០	៤.០៩៣
មិថុនា	៤.១០៩	០,៣៩	៤.១២០	៤.១១៤	៤.១១៣
កក្កដា	៤.១០៦	-០,០៧	៤.១១៥	៤.១១១	៤.១០៨
សីហា	៤.០៥៨	-១,១៧	៤.០៦៩	៤.០៦៤	៤.០៥៧
កញ្ញា	៤.០៥៦	-០,០៥	៤.០៧០	៤.០៦៣	៤.០៦១
តុលា	៤.០៦៣	០,១៧	៤.០៧៣	៤.០៦៨	៤.០៦៣
វិច្ឆិកា	៤.០២៥	-០,៩៤	៤.០៤០	៤.០៣៣	៤.០២៨
ធ្នូ	៤.០២៤	-០,០២	៤.០៣៥	៤.០៣០	៤.០២៥
២០២៥					
មករា	៤.០១៨	-០,១៥	៤.០៣២	៤.០២៥	៤.០២៤
កុម្ភៈ	៤.០០៨	-០,២៥	៤.០២០	៤.០១៤	៤.០១១
មីនា	៣.៩៩៦	-០,៣០	៤.០០៨	៤.០០២	៤.០០០
មេសា	៤.០០០	០,១០	៤.០១១	៤.០០៦	៤.០០៣
ឧសភា	៤.០០២	០,០៦	៤.០១២	៤.០០៧	៤.០០៥
មិថុនា	៤.០០៨	០,១៣	៤.០១៩	៤.០១៣	៤.០១០
កក្កដា	៤.០០៣	-០,១២	៤.០១២	៤.០០៨	៤.០០៦
សីហា	៤.០០៥	០,០៥	៤.០១៥	៤.០១០	៤.០០៨
កញ្ញា	៤.០០៧	០,០៦	៤.០១៨	៤.០១៣	៤.០១០
តុលា	៤.០១៧	០,២៤	៤.០២៨	៤.០២៣	៤.០២០
វិច្ឆិកា	៤.០០៥	-០,២៩	៤.០១៦	៤.០១១	៤.០០៧
ធ្នូ	៤.០១២	០,១៧	៤.០២៤	៤.០១៨	៤.០១៣




តារាង ១៦: ឥណទានផ្តល់ដោយគ្រឹះស្ថានទទួលប្រាក់បញ្ញើតាមវិស័យសេដ្ឋកិច្ច

(ឯកតា : ប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
១ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	២២.៨៩៣,៦	២៣.១១៤,៧	២២.៥១៦,៧	២២.៨៩១,៤	២២.៩៧៧,៥
២ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ	១.៣៧៥,៨	១.៣៦៥,៥	១.៣៥៤,៣	១.៣៧៣,៦	១.៣៧០,៤
៣ កម្មន្តសាលកម្ម	១០.៣២២,១	១០.១៤៤,១	១០.២៩៤,០	១០.៣២១,៥	១០.៣៧២,១
កម្មន្តសាលកម្មវាយកំណែ សំលៀកបំពាក់ និង ផលិតផលស្បែក	១.១៧៦,៥	១.១៩៩,៣	១.២៤៩,៥	១.១៥៨,៤	១.២២៨,៧
៤ ការផ្គត់ផ្គង់សេវាសាធារណៈ	៣.៨៥៤,៦	៤.១៤៨,៥	៤.១០២,៤	៤.១៧៧,០	៤.១៧៥,៧
៥ សំណង់	២២.៧៦១,២	២៣.៣៥៣,៨	២៤.២៤៤,០	២៤.៥២៧,៥	២៥.៣១៥,៧
៦ អាជីវកម្មលក់ដុំ	២០.៨៨៩,២	២០.៩៨៨,៧	២០.៩០៩,៩	២០.៨៩៣,១	២០.៨៤៨,៥
៧ អាជីវកម្មលក់រាយ	៣៩.៩១០,៣	៤០.០៦៤,៩	៤០.៣១៣,៧	៤០.៦០១,៩	៤០.៧០១,២
៨ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ	៩.៩០១,២	៩.៩២៤,៥	៩.៦៧០,១	៩.៩៣០,៩	៩.៨៤៤,៥
៩ សិល្បៈ ការកម្សាន្ត និងការលម្អ	៣៣៥,៩	៣៣៥,២	៣៣៧,៨	៣៣៥,២	៣៣១,៩
១០ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង	៦.១០៧,៥	៦.០២០,៨	៥.៩៨៧,២	៥.៩៥០,៧	៥.៩៤៣,៧
១១ ការដឹកជញ្ជូន និងការស្តុកទុក	៦.៦៩៤,៨	៦.៧១៩,៩	៦.៧១១,០	៦.៧២៩,៦	៦.៦៧៣,៣
១២ ព័ត៌មានវិទ្យា និងទូរគមនាគមន៍	៨៨៩,៣	៨៩៧,៣	៨៩៩,៥	៩០៦,១	៨៨៨,៨
១៣ អាជីវកម្មជួល និងភតិសន្យាប្រតិបត្តិការ	២.៩៧៦,៨	២.៩៩៦,៥	៣.០៥៣,២	៣.០៩៨,០	៣.២៦៤,៩
សកម្មភាពផ្នែកអចលនទ្រព្យ	៥២.៣១២,០	៥២.៥២១,៧	៥៣.៦០៨,៧	៥៣.៩០០,៧	៥៤.៣៦៧,៨
១៤ ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន	២៤.៧២២,៤	២៤.៦៨៦,៤	២៤.៦៦៨,៤	២៤.៦១៨,៩	២៤.៥០៩,៨
១៥ ការអប់រំ	៩២៨,២	៩៥៣,៣	៩៧៦,៤	៩៤៩,៥	៨៥៩,៩
១៦ សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច	១.៤៦៨,១	១.៤៦៩,២	១.៤៧២,៩	១.៤៤៨,៦	១.៤៤៣,៤
១៧ សកម្មភាពគ្រួសារជានិយោជក និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្ម	២៤.៧១៩,៧	២៤.១៤៣,៨	២៤.៩៣៧,២	២៥.៣៩០,៧	២៥.៥៦៦,៥
ក្នុងនោះការឱ្យខ្ចីជាបុគ្គល	២២.៥៣៩,៥	២២.៤៨៨,៩	២២.៦០៤,៦	២៣.០១៦,៦	២៣.១៩១,០
ក្នុងនោះការឱ្យខ្ចីតាមប័ណ្ណឥណទាន	១.០៧៧,១	១.០៨០,៩	១.១៣៧,៣	១.១៥២,០	១.១៥៣,៥
១៨ ឥណទានផ្សេងៗ	១២.៤០៩,៥	១២.៩៦០,៥	១២.៨៤៩,៧	១២.៩៥២,៧	១៣.១១៨,៩
សរុបឥណទានដុល	២៤០.៧៤៩,៨	២៤២.១២៣,០	២៤៤.២៣៨,៧	២៤៦.៣៧៨,៦	២៤៧.៦៧៨,៨

រួមបញ្ចូលធនាគារពាណិជ្ជ និងគ្រឹះស្ថានទទួលប្រាក់បញ្ញើ

*ទិន្នន័យកែសម្រួល




តារាង ១៧: ឥណទានផ្តល់ដោយគ្រឹះស្ថានមិនទទួលបានប្រាក់បញ្ញើតាមតាមវិស័យសេដ្ឋកិច្ច

(ឯកតា : ប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
១ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ	២៦,៣	២៥,៤	២៤,៤	២៤,៧	២៤,០
២ ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ	០,០	០,០	០,០	០,០	០,០
៣ កម្មវិធីសាលកម្ម	៤៧,៤	៤០,៩	៣៦,១	៣៥,៩	៣៥,៥
កម្មវិធីសាលកម្មវាយនភ័ណ្ឌ សំលៀកបំពាក់ និង ផលិតផលរ៉ែ	១,៧	១,៤	១,៣	១,៣	១,៣
៤ ការផ្គត់ផ្គង់សេវាសាធារណៈ	១,០	១,០	១,១	១,១	១,១
៥ សំណង់	៣៤,០	២៩,៥	២៦,៧	៣៧,២	៣៧,១
៦ អាជីវកម្មលក់ដុំ	៤៤,៤	៤១,០	៤០,៥	៣៩,៧	៣៧,១
៧ អាជីវកម្មលក់រាយ	៧១,២	៦៩,៥	៦៧,៨	៦៦,៣	៦៥,១
៨ សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ	៤៦,៧	៤៥,៥	៤៥,២	៤៥,១	៤៤,៦
៩ សិល្បៈ ការកម្សាន្ត និងការលម្អ	០,០	០,០	០,០	០,០	០,០
១០ សកម្មភាពហិរញ្ញវត្ថុ និងធានារ៉ាប់រង	១១០,៩	១៣១,៥	១៣២,២	១២៦,៨	១២៧,៤
១១ ការដឹកជញ្ជូន និងការស្តុកទុក	១២,៦	១២,៥	១២,៤	១២,០	១១,៩
១២ ព័ត៌មានវិទ្យា និងទូរគមនាគមន៍	០,១	០,១	០,១	០,១	០,១
១៣ អាជីវកម្មជួល និងភតិសន្យាប្រតិបត្តិការ មិនរាប់បញ្ចូលកតិ-សន្យានិងការជួលអចលនទ្រព្យ	៤៦,៤	៤៦,៣	៤៦,៦	៤៧,១	៤៦,៤
១៤ សកម្មភាពផ្នែកអចលនទ្រព្យ	២៩១,៩	២៩៥,០	២៩៤,៩	៣០១,៩	៣០៣,០
ការឱ្យខ្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន	២៨០,៤	២៨៣,៦	២៨៣,៧	២៩០,៩	២៩២,០
១៥ ការអប់រំ	០,០	០,០	០,០	០,០	០,០
១៦ សកម្មភាពទាក់ទងសុខភាព និងការងារសង្គមកិច្ច	០,០	០,០	០,០	០,០	០,០
សកម្មភាពគ្រួសារជានិយោជក និងសកម្មភាពផលិតទំនិញ និងផ្គត់ផ្គង់សេវាកម្ម ដែលមិនអាចព្រឹត្តិការណ៍ជាប់ពីគ្នា របស់គ្រួសារ	១.៦៤១,៨	១.៦៥៨,៧	១.៦៨៩,៦	១.៧១១,៦	១.៧៣២,១
សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន					
ក្នុងនោះការឱ្យខ្ចីជាបុគ្គល	១.៣៥៤,៩	១.៣៦៤,៥	១.៣៨៧,១	១.៤១០,៣	១.៤១៧,៦
ក្នុងនោះការឱ្យខ្ចីតាមប័ណ្ណឥណទាន	១៣៧,២	១៣៩,២	១៤២,៦	១៣៧,២	១៤៦,៨
១៨ ឥណទានផ្សេងៗ	៣,១	២,៣	២,៣	២,២	២,២
សរុបឥណទានដុល	២.៣៧៧,៨	២.៣៩៩,៣	២.៤១៩,៨	២.៤៥១,៧	២.៤៦៧,៧

រួមបញ្ចូលធនាគារឯកទេស

*ទិន្នន័យកែសម្រួល




តារាង ១៨: ប្រាក់បញ្ញើនៅគ្រឹះស្ថានធនាគារ

(ឯកតា : ប៊ីលានរៀល)

	កក្កដា-២៥	សីហា-២៥	កញ្ញា-២៥	តុលា-២៥	វិច្ឆិកា-២៥
ប្រាក់បញ្ញើជាទៀង					
ប្រាក់បញ្ញើចរន្ត	៥.៩៨៨,១	៦.១៥៨,៧	៥.៧១២,៦	៦.១៨២,២	៦.៤៤៣,៨
ប្រាក់បញ្ញើសន្សំ	៥.៩៩៨,៣	៦.៥៥៩,២	៦.៧៩៣,០	៦.៦៧៣,៧	៦.៨៥៣,២
ប្រាក់បញ្ញើមានកាលកំណត់	១៥.៧៥១,៧	១៥.៨១៨,៦	១៦.៣៤០,៨	១៦.៤៩០,៤	១៦.៦០៩,៣
ប្រាក់បញ្ញើផ្សេងៗ	១២៨,៣	១២៣,៩	១៤៤,៧	១៥៧,៥	១៥៤,៨
សរុប	២៧.៨៦៦,៤	២៨.៦៦០,៥	២៨.៩៩១,១	២៩.៥០៣,៧	៣០.០៦១,២
ប្រាក់បញ្ញើជាប្រយោជន៍*					
ប្រាក់បញ្ញើចរន្ត	៣៧.០៧៥,២	៣៨.៤២១,១	៣៩.៤៩៩,០	៣៩.២៤៦,២	៤០.៣៩២,៧
ប្រាក់បញ្ញើសន្សំ	៦០.៣២៥,៩	៦២.៦៥០,៦	៦៤.៥៥៩,៧	៦៦.៦៧៤,៣	៦៨.៣២៥,៤
ប្រាក់បញ្ញើមានកាលកំណត់	១២០.២៨០,៥	១២០.៩៩៥,០	១២១.៩៦៣,៧	១២០.៧៧៤,៣	១១៨.៥៤៤,៣
ប្រាក់បញ្ញើផ្សេងៗ	១.៣៤៨,៨	១.៣៣៣,០	១.៤០៩,៥	១.៤០៩,៦	១.៣៥៣,៣
សរុប	២១៩.០៣០,៤	២២៣.៣៩៩,៧	២២៣.៨៣១,៩	២២៨.១០៤,៤	២២៨.៦១៥,៧
សរុបរួម	២៤៦.៨៩៦,៨	២៥២.០៦០,១	២៥២.៨២២,៩	២៥៧.៦០៨,០	២៥៨.៦៧៦,៩

* ប្រាក់បញ្ញើជាប្រយោជន៍របស់និវាសន៍ និងអនិវាសន៍កម្ពុជា

** រាប់បញ្ចូលទិន្នន័យរបស់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ



តារាង ១៩: សកម្មភាពផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ*

គ្រា	ចំនួនសាខា រួមបញ្ចូលទីស្នាក់ការកណ្តាល	ចំនួនអ្នកខ្ចី**	ចំនួនប្រាក់កម្ចី (ប៊ីលានរៀល)	អត្រាការប្រាក់	
				ខែ	ឆ្នាំ
ឆ្នុ-២០១៩	១.៤៥៣	២.១០៩.១៧០	២៩.៣៥៧	១,១%-១,៦%	១៣,៤%-១៨,៧%
ឆ្នុ-២០២០	១.១៧១	១.៩១៩.៩២៦	២៧.៥២៧	១,១%-១,៦%	១៣,៤%-១៨,៣%
ឆ្នុ-២០២១	១.០៦៦	១.៨៩៧.៨៧៨	៣១.៧២៣	១,១%-១,៥%	១៣,៣%-១៧,៦%
ឆ្នុ-២០២២	១.១០៨	២.១២៩.១៥០	៣៨.៩៣២	១,១%-១,៤%	១៣,០%-១៧,៣%
ឆ្នុ-២០២៣	៩១២	១.៦២០.៨១៨	២១.០៣៦	១,០%-១,៥%	១២,១%-១៨,១%
២០២៤					
មករា	៩១៤	១.៦១៩.០២២	២១.០៨៦	១,០%-១,៥%	១២,១%-១៨,១%
កុម្មុៈ	៩១១	១.៦១៧.៤៦៦	២១.០៦៥	១,០%-១,៥%	១២,១%-១៨,១%
មីនា	៩០៨	១.៦១៤.៥៤៨	២០.៩៧៣	១,០%-១,៥%	១១,៩%-១៨,១%
មេសា	៩១៣	១.៦០៦.០៤៥	២០.៩៧៥	១,០%-១,៥%	១២,១%-១៨,១%
ឧសភា	៩១១	១.៦០៦.៧៧៦	២១.០៧៦	១,០%-១,៥%	១២,១%-១៨,១%
មិថុនា	៩១២	១.៦០១.៩០៧	២១.២៥៦	១,០%-១,៥%	១២,០%-១៨,២%
កក្កដា	៩១៣	១.៦០៤.១៧៧	២១.៣៥២	១,០%-១,៥%	១២,០%-១៨,២%
សីហា	៩១៣	១.៦០៣.៧៧៣	២១.២៧៩	០,៩%-១,៥%	១០,០%-១៨,២%
កញ្ញា	៩១២	១.៦០៣.៣៧១	២១.៤៥៥	០,៩%-១,៥%	១០,៣%-១៨,២%
តុលា	៩១៧	១.៥៩៨.៧៧៣	២១.៥២៣	០,៩%-១,៥%	១០,២%-១៨,២%
វិច្ឆិកា	៩១៦	១.៥៧៩.៦៥៤	២១.៣៩២	០,៩%-១,៥%	១០,៣%-១៨,២%
ធ្នូ	៩១៤	១.៥៥៦.៤២៦	២១.៤៤៦	១,០%-១,៥%	១១,៩%-១៨,២%
២០២៥					
មករា	៩១១	១.៥៥៤.៦៦៧	២១.៦៣៦	១,០%-១,៥%	១១,៩%-១៨,២%
កុម្មុៈ	៩១៥	១.៥៥៣.៤៩៤	២១.៧៩៦	១,០%-១,៥%	១១,៩%-១៨,២%
មីនា	៩១៦	១.៥៥៥.១៧៧	២១.៩៤៨	១,០%-១,៥%	១១,៨%-១៨,២%
មេសា	៩១៤	១.៧២០.៦០៤	២២.០២៥	១,០%-១,៥%	១២,១%-១៨,៣%
ឧសភា	៩១៥	១.៧១៨.៦៧៤	២២.១៣០	១,០%-១,៥%	១១,៩%-១៨,៣%
មិថុនា	៩១៣	១.៧០៤.៥៣៩	២២.១៩២	១,០%-១,៥%	១២,២%-១៨,៣%
កក្កដា	៩១៣	១.៧០៤.១៦៨	២២.៣៦៣	១,០%-១,៥%	១២,៤%-១៨,៣%
សីហា	៩១០	១.៧០៤.៨៦៤	២២.៥៧៦	១,០%-១,៥%	១២,៤%-១៨,៣%
កញ្ញា	៨៩៧	១.៧១២.៨៣៦	២២.៦៧០	១,០%-១,៤%	១២,៣%-១៧,១%
តុលា	៨៩៨	១.៧០៦.៧៦១	២៣.១២៣	១,០%-១,៤%	១២,០%-១៧,០%
វិច្ឆិកា	៨៩៩	១.៧០៤.២៥៤	២៣.២២១	១,០%-១,៤%	១២,២%-១៧,០%

* រាប់បញ្ចូលមីក្រូហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

** រួមបញ្ចូលបុគ្គលនិងក្រុមហ៊ុន

*** ទិន្នន័យកែសម្រួល

តារាង ២០: ការផ្គត់ផ្គង់មូលប្បទានបក្សប្រចាំប្រាំបីខែ និងដុល្លារតាមរយៈសភាផ្គត់ផ្គង់

កាលបរិច្ឆេទ	ចំនួន	ចំនួនថ្ងៃ	ចំនួន	ចំនួនទឹកប្រាក់	ចំនួនទឹកប្រាក់	មូលប្បទានប័ត្របញ្ជូនត្រឡប់	
	មូលប្បទានប័ត្រ	ផ្គត់ផ្គង់	មូលប្បទានប័ត្រ	សរុប	មធ្យមប្រចាំថ្ងៃ	ចំនួន	ទឹកប្រាក់
	បានទូទាត់		ផ្គត់ផ្គង់ក្នុងថ្ងៃ	(ប៊ីលានរៀល)	(ប៊ីលានរៀល)	មូលប្បទានប័ត្រ	(ប៊ីលានរៀល)
	១	២	៣=១/២	៤	៥=៤/២	៦	៧
ការផ្គត់ផ្គង់មូលប្បទានបក្សប្រចាំប្រាំបីខែ							
២០១៩	៤១.៦៩៦	២៣៦	១៧៧	១៣.៦០២,៧	៥៧,៦	២០៦	៦៣០,៨៤
២០២០	៣៥.៥៧០	២៤០	១៤៨	២២.៩៥៥,៣	៩៥,៦	១០១	៥.០៧៤,៩២
២០២១	៣១.៧៤៩	២៤២	១៣១	១៩.០៨៩,៤	៧៨,៩	៩៩	៤៦៦,៤៣
២០២២	៣០.៦០៨	២៥១	១៣៤	១៩.៨៣១,៣	៧៩,០	៦៩	៨៩,៩១
២០២៣	៣៤.១០៩	២៥០	១៣៦	២២.០០២,៨	៨៩,០	១៥៤	១៣៤,១៦
២០២៤	៣២.៧០៦	២៤៥	១៣៣	២១.៦៤៩,៦	៨៩,៤	៩៩	១៣១,៥០
២០២៥							
មករា	២.៥៩៤	២១	១២៤	១.៩៤៨,៩	៩២,៨	២១	១០,៣៥
កុម្ភៈ	២.៦០២	២០	១៣០	៤.០៥០,៣	២០២,៥	១៦	២.០០១,៩៦
មីនា	២.៧០៩	២១	១២៩	២.៤១២,២	១១៤,៩	៨	៣០,៥២
មេសា	២.២៧០	១៩	១១៩	១.៨៥៩,៩	៩៧,៩	៥	១,៥០
ឧសភា	២.៣០៥	១៩	១២១	១.៧២៩,៩	៩១,១	១១	០,៤៤
មិថុនា	២.៥២៥	២០	១២៦	២.៣៦៦,៤	១១៨,៣	៧	១,៤២
កក្កដា	២.៦០៧	២៣	១១៣	១.៩៥០,០	៨៤,៨	៧	១៤,០៤
សីហា	២.៥៣៥	២១	១២១	១.៨៤៥,៦	៨៧,៩	៥	២,២៣
កញ្ញា	២.៣៣៥	១៩	១២៣	១.៩៦៦,២	១០៣,៥	៣	០,០៦
តុលា	២.៥៨៩	២១	១២៣	១.៦៧០,២	៧៩,៥	៥	១,៣១
វិច្ឆិកា	២.១៤២	១៧	១២៦	១.៦១៧,៤	៩៥,១	៩	០,២៩
សរុប	២៧.២១៣	២២១	១២៣	២៣.៤១៧,២	១០៦,០	៩៧	២.០៦៤,១២

ការផ្គត់ផ្គង់មូលប្បទានបក្សប្រចាំប្រាំបីខែ							
២០១៩	១.៣៣៧.៨០០	២៣៦	៥.៦៦៩	៥១.៦០៩,១	២១៨,៧	១០.៦៥៤	៣.៧៧៩,៩
២០២០	១.២០០.១១០	២៤០	៥.០០០	៥០.២២០,០	២០៩,៣	៨.៦២០	៨.៧៣៧,៨
២០២១	១.០៧៧.១០៤	២៤២	៤.៤៥១	៤៦.៣៨០,៦	១៩១,៧	៨.៤២៣	៥១៧,៩
២០២២	១.១០៥.៧១២	២៥១	៤.៤០៥	៥៣.៨៥៣,៩	២១៤,៦	៨.៧៣៩	១.៧៦៤,០
២០២៣	១.០៤១.៧១០	២៥០	៤.១៦៧	៤៤.៤៣៣,១	១៧៧,៧	១១.៥៩៧	៨៨០,៦
២០២៤	១.០១៤.៧៨៥	២៤៥	៤.១៤២	៥៧.៥៩៣,៧	២៣៥,១	១០.១៨០	១១.៧៩០,៨
២០២៥							
មករា	៨១.៣៦១	២១	៣.៨៧៤	៤.១៧៨,៧	១៩៩,០	៨៦៦	៦៥,០
កុម្ភៈ	៧៦.៩២៧	២០	៣.៨៤៦	៤.០៧៥,៩	២០៣,៨	៦៤៩	៧៦,៨
មីនា	៨៦.៩២៧	២១	៤.១១២	៤.៥៦៣,៧	២១៧,៣	៨៦២	១០៤,៤
មេសា	៧៩.០៣៣	១៩	៤.១៦០	៤.១៣៤,៨	២១៧,៦	៦០៣	៨៨,២
ឧសភា	៨៣.៧០០	១៩	៤.៤០៥	៤.២៨១,៩	២២៥,៤	៧៦៤	៨១,៣
មិថុនា	៨២.៨៦៤	២០	៤.១៤៣	៤.២៥០,២	២១២,៥	៦២៨	៨៧,៨
កក្កដា	៩០.២៩៧	២៣	៣.៩២៦	៤.៦០៤,៧	២០០,២	៥៩១	១៦១,៥៨
សីហា	៨២.៩៥២	២១	៣.៩៥០	៤.១៨៤,២	១៩៧,៥	៥៧៧	៥០,០
កញ្ញា	៧៨.៦៩២	១៩	៤.១៤២	៤.៣៣៣,៥	២២៨,១	៤៩៤	៤០,២
តុលា	៨៧.០០៦	២១	៤.១៤៣	៤.៩៨៣,៧	២៣៧,៣	៥៧៥	៣៩,០
វិច្ឆិកា	៧១.៦១២	១៧	៤.២១២	៣.៦២៦,៧	២១៣,៣	៤៣៨	៨៨,៨
សរុប	៩០០.៧៩៣	២២១	៤.០៧៦	៤៧.១៨២,១	២១៣,៥	៧.០៤៧	៧៧៣,០

តារាង ២១ : ចំណូលឆ្នាំរបស់ប្រទេសកម្ពុជា

	២០២៥			% នៃចំណូលសរុប		បម្រែបម្រួល %	
	កម្ពុជា	គុណ	វិជ្ជមាន	គុណ	វិជ្ជមាន	គុណ/កម្ពុជា	វិជ្ជមាន/គុណ
(ឆ្នាំប្រទេសកម្ពុជាបែងចែកតាមប្រភេទ)							
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ	១៦០.៣៦៩	១៧៦.៥៧២	១៨៧.៣១១	៤៧,៤	៤៤,៣	១០,១	៦,១
ព្រលានយន្តហោះអន្តរជាតិកងកេង	៧.០៥៧	៨.៦៦៨	៩.៦៧១	២,៣	២,៣	២២,៨	១១,៦
ព្រលានយន្តហោះអន្តរជាតិសៀមរាប	៣៥.៩១៨	៥៤.៨៦០	៨២.៤១៧	១៤,៧	១៩,៥	៥២,៧	៥០,២
ផ្លូវគោក	១១៩.៨១៣	១២៦.២៦១	១២៨.៥៨៧	៣៣,៩	៣០,៤	៥,៤	១,៨
ផ្លូវទឹក	៤.០៨២	៦.២៤៨	១៤.៧៨០	១,៧	៣,៥	៥៣,១	១៣៦,៦
ព្រះវិហារ	០	០	០	០,០	០,០	០,០	០,០
សរុប	៣២៧.២៣៩	៣៧២.៦០៩	៤២២.៧៦៦	១០០,០	១០០,០	១៣,៩	១៣,៩
(ឆ្នាំប្រទេសកម្ពុជាបែងចែកតាមប្រភេទ)							
អ្នកទេសចរ	១៩៣.៣៧៨	២៣៨.២១៥	២៨៤.៤១៦	៦៣,៩	៦៧,៣	២៣,២	១៩,៤
អ្នកជំនួញ	១២៧.២៨២	១២៦.៦៣៦	១២៧.៥៣១	៣៨,០	៣០,២	-០,៥	០,៧
ផ្សេងៗ	៦.៥៧៩	៧.៧៥៨	១០.៨១៩	២,១	២,៦	១៧,៩	៣៩,៥
សរុប	៣២៧.២៣៩	៣៧២.៦០៩	៤២២.៧៦៦	១០០,០	១០០,០	១៣,៩	១៣,៩
(ដំបូងប្រទេសបង្កើនចំណូលឆ្នាំប្រទេសកម្ពុជាប្រើប្រាស់)							
ចិន	១០៤.១២៤	១១១.១៩៥	១០៤.៦៦៨	២៩,៨	២៤,៨	៦,៨	-៥,៩
វៀតណាម	៩៧.៩២៧	១០៦.៤៩៣	១០២.៥២៥	២៨,៦	២៤,៣	៨,៧	-៣,៧
សហរដ្ឋអាមេរិក	៨.៥៤៨	១៣.៩៩៨	២៣.០៥៨	៣,៨	៥,៥	៦៣,៨	៦៤,៧
ថៃ	១៦.៣៦៤	១៧.១៧៥	១៧.១៧២	៤,៦	៤,១	៥,០	០,០
បារាំង	៤.២៧០	៨.៧៩៥	១៥.៣៩៦	២,៤	៣,៦	១០៦,០	៧៥,១
អង់គ្លេស	៤.១៨២	៧.៩១៤	១៣.៧៥២	២,១	៣,៣	៨៩,២	៧៣,៨
ឥណ្ឌូនេស៊ី	១១.៨២២	១២.៤២៥	១២.៦៧៥	៣,៣	៣,០	៥,១	២,០
អូស្ត្រាលី	៧.១៤៦	៨.០៩៦	១០.៩៩៤	២,២	២,៦	១៣,៣	៣៥,៨
អាណ្លីម៉ង់	២.៣១០	៤.៦៦៧	៩.៨៥២	១,៣	២,៣	១០២,០	១១១,១
ជប៉ុន	៦.៨២៧	៦.៥២៤	៩.២២៩	១,៨	២,២	-៤,៤	៤១,៥
ផ្សេងៗ	៦៣.៧១៩	៧៥.៣២៧	១០៣.៤៤៥	២០,២	២៤,៥	១៨,២	៣៧,៣
សរុប	៣២៧.២៣៩	៣៧២.៦០៩	៤២២.៧៦៦	១០០,០	១០០,០	១៣,៩	១៣,៩

ប្រភព : ក្រសួងទេសចរណ៍

* ការកើនឡើងគិតជាចំនួនដង មិនមែនគិតជាភាគរយ (%)

តារាង ២២: ស្ថិតិសំបូល និងសំបេញទំនិញរបស់ប្រទេសកម្ពុជា

(ឯកតា : ប៊ីលានរៀល)

	២០២៥			បម្រែបម្រួលជាប៊ីលានរៀល		បម្រែបម្រួល %	
	កញ្ញា	តុលា	វិច្ឆិកា	តុលា/កញ្ញា	វិច្ឆិកា/តុលា	តុលា/កញ្ញា	វិច្ឆិកា/តុលា
(សំបូលតាមប្រភេទទំនិញ)							
ថ្នាំពេទ្យ	១១៥,១	១១៩,៣	១៣៥,៥	៤,១	១៦,២	៣,៦	១៣,៦
បារី	១០១,៦	១៤៦,០	៥៣,២	៤៤,៤	-៩២,៨	៤៣,៧	-៦៣,៥
ម្ហូបអាហារ និងកេសដ្ឋ:	៤៤១,៨	៥១៥,២	៤៥៨,៤	៧៣,៤	-៥៦,៨	១៦,៦	-១១,០
សម្ភារៈសំណង់	៤៤៦,៥	៤៨០,៣	៤៥៩,៤	៣៣,៩	-២១,៣	៧,៦	-៤,៤
ស៊ីម៉ង់ត៍	៦,៣	១០,៦	១,៤	៤,៣	-៩,៣	៦៧,៩	-៨៧,២
ដែក	២៧៣,៣	៣០៣,១	២៧០,០	២៩,៧	-៣៣,១	១០,៩	-១០,៩
ទូរស័ព្ទ	២៧,៤	២២,២	៥,០	-៥,២	-១៧,១	-១៩,០	-៧៧,៣
ទូរទស្សន៍	៤,៩	២,៨	៣,៤	-២,១	០,៦	-៤៣,០	២២,១
ឧបករណ៍អេឡិចត្រូនិចផ្សេងទៀត	១៨៨,៨	២៣៦,២	២៤៩,៣	៤៧,៤	១៣,១	២៥,១	៥,៥
សម្លៀកបំពាក់	២៣១,៥	២៩៧,៣	២៥៧,៣	៦៥,៨	-៤០,១	២៨,៤	-១៣,៥
ក្រណាត់	១.៧២៦,៥	១.៩៨១,០	១.៧៧២,៥	២៥៤,៥	-២០៨,៥	១៤,៧	-១០,៥
រថយន្ត	៧៩៤,៧	៩៥៣,៤	៨៨៨,៨	១៥៨,៦	-៦៤,៥	២០,០	-៦,៨
ម៉ាស៊ីនត្រជាក់ ទូទឹកកក ទូរស័ព្ទ	៣០,០	៣៩,២	៤០,២	៩,២	១,០	៣១,០	២,៥
មាស	០,០	១៩៤,៦	១១៤,០	១៩៤,៦	-៨០,៧	-	-៤១,៤
ប្រេងឥន្ធនៈ	១.១១៤,០	៩៥៣,៤	១.១២៥,៩	-១៦០,៦	១៧២,៥	-១៤,៤	១៨,១
ដី	៨៤,៤	១០៣,៤	១០៧,៦	១៩,០	៤,១	២២,៥	៤,០
ផ្សេងៗ	៥.០០៩,២	៥.៩៩២,៥	៦.៤១៣,៨	៩៨៣,៣	៤២១,៣	១៩,៦	៧,០
សំបូលសរុប	១០.៥៩៦,១	១២.៣៥០,៦	១២.៣៥៥,២	១.៧៥៤,៥	៤,៦	១៦,៦	០,០
(សំបេញតាមប្រភេទទំនិញ)							
សម្លៀកបំពាក់	៣.៦២៧,៥	៣.៩៧០,០	៣.៣៥២,៨	៣៤២,៤	-៦១៧,១	៩,៤	-១៥,៥
ស្បែកជើង	៥៤៨,៤	៧៧៧,២	៦៩៦,៩	២២៨,៨	-៨០,៣	៤១,៧	-១០,៣
ផលិតផលវាយនភណ្ឌផ្សេងទៀត	៧៩០,៣	៩២៨,៧	៨១១,៨	១៣៨,៤	-១១៦,៩	១៧,៥	-១២,៦
គ្រឿងបំបែកអេឡិចត្រូនិច	២៧០,៧	៣២៦,៩	២៨២,៩	៥៦,២	-៤៤,០	២០,៨	-១៣,៥
គ្រឿងបន្លាស់រថយន្ត និងកង់	៨២,៩	១១៨,១	១០៣,១	៣៥,២	-១៥,០	៤២,៤	-១២,៧
កង់	១៦០,០	២១៨,៨	១៥៣,២	៥៨,៨	-៦៥,៦	៣៦,៧	-៣០,០
ផលិតផលអំពីឈើ	២០៨,៨	២៦០,៣	២៧៣,៧	៥១,៦	១៣,៣	២៤,៧	៥,១
អង្ករ	១៨៦,២	១៩៩,៤	២១២,៥	១៣,២	១៣,១	៧,១	៦,៦
កៅស៊ូ	១៨០,១	២៥១,៤	២៥៦,៣	៧១,៣	៤,៩	៣៩,៦	១,៩
ផលិតផលនេសាទ និងកសិកម្មផ្សេងទៀត	៤០៣,៨	៣៦៩,៨	៦១៨,៦	-៣៤,០	២៤៨,៨	-៨,៤	៦៧,៣
ផ្សេងៗ	៣.៣៥១,៨	៣.១៣១,០	៣.១៣៤,៥	-២២០,៨	៣,៥	-៦,៦	០,១
សំបេញសរុប	៩.៨១០,៦	១០.៥៥១,៥	៩.៨៩៦,២	៧៤១,០	-៦៥៥,៤	៧,៦	-៦,២


ប្រភព : អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា


* ការកើនឡើងគិតជាចំនួនដង មិនមែនគិតជាភាគរយ (%)

**ទិន្នន័យកែសម្រួល

ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥

සමස්ත ප්‍රතිචාරය





កំណត់បង្ហាញបច្ចេកទេស

I. ទស្សនទាន និងនិយមន័យ

ស្ថិតិវិស័យវត្ថុនិងហិរញ្ញវត្ថុ (MFS) ត្រូវបានចងក្រងដោយការិយាល័យស្ថិតិវិស័យវត្ថុនិងហិរញ្ញវត្ថុ នៃនាយកដ្ឋានស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា(NBC)។ MFS ត្រូវបានបោះផ្សាយប្រចាំខែជារូបិយប័ណ្ណ ក្នុងស្រុក (គិតជាពាន់លានរៀល)។ MFS ក៏ត្រូវបានបោះផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងរូបិយវត្ថុដោយ អនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិវិស័យវត្ថុ និងហិរញ្ញវត្ថុ (MFSMCG) ដែលបានបោះពុម្ពលើកចុងក្រោយ នៅឆ្នាំ២០១៦ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។

MFS គឺជាសំណុំទិន្នន័យពេញលេញអំពីទ្រព្យសកម្ម និងទ្រព្យអកម្មក្នុងវិស័យសេដ្ឋកិច្ច ដោយរួមបញ្ចូល ទាំងគ្រឹះស្ថានហិរញ្ញវត្ថុ និងគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ ដែលត្រូវបានប្រើប្រាស់ដោយធនាគារកណ្តាលដើម្បី វិភាគលើស្ថានភាពរូបិយវត្ថុ ឥណទាន និងស្ថិរភាពហិរញ្ញវត្ថុ។ ក្នុងតារាងគណនីវិភាគ ទ្រព្យសកម្មត្រូវបាន បង្ហាញក្រោមទម្រង់ជាឥណទេយ្យរបស់គ្រឹះស្ថានហិរញ្ញវត្ថុចំពោះគ្រឹះស្ថាននិវាសនតាមវិស័យផ្សេង និង អនិវាសន ខណៈដែលទ្រព្យអកម្មត្រូវបានបង្ហាញតាមប្រភេទឧបករណ៍ហិរញ្ញវត្ថុតាមលំដាប់នៃកម្រិត សន្ទនីយភាព។ ឥណទេយ្យ និងទ្រព្យអកម្មចំពោះអនិវាសន និងរដ្ឋាភិបាលត្រូវបានកត់ត្រាតាមរបៀប មូលដ្ឋានសុទ្ធ (ឥណទេយ្យដកទ្រព្យអកម្ម)។ ក្នុងបរិបទ MFS សេដ្ឋកិច្ចទាំងមូលត្រូវបានបែងចែកតាមវិស័យ ផ្សេងៗដូចជា៖ ធនាគារកណ្តាលគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀតគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតរដ្ឋាភិបាល គ្រឹះស្ថានសាធារណៈនិងមិនមែនហិរញ្ញវត្ថុ វិស័យនិវាសនផ្សេងទៀត និងអនិវាសន។

វិសាលភាពនៃតារាងគណនីវិភាគក្នុង MFS ត្រូវបានកំណត់ដោយយោងតាមផ្នែកផ្សេងៗនៃវិស័យ ហិរញ្ញវត្ថុនៅក្នុងបរិបទប្រទេសកម្ពុជា។ តារាងគណនីវិភាគធនាគារកណ្តាល (CBS) គ្របដណ្តប់តែសកម្មភាព របស់ NBC។ តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត (ODCs) គ្របដណ្តប់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) ដែលគ្រឹះស្ថានទាំងពីរនេះទទួលប្រាក់បញ្ញើពីសាធារណជន។ តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត (OFCs) ពង្រីកដល់ស្ថាប័នដែលផ្តល់សេវាហិរញ្ញវត្ថុ ប៉ុន្តែ ជាចម្បងមិនទទួលប្រាក់បញ្ញើ រួមមានធនាគារឯកទេស ក្រុមហ៊ុនធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ (MFIs)។ ការបញ្ចូលគ្នារវាង CBS និង ODCs បង្កើតជាមូលដ្ឋាននៃតារាងគណនីវិភាគ គ្រឹះស្ថានទទួលប្រាក់បញ្ញើ (DCs)។ ជាចុងក្រោយ វិសាលភាពដែលរួមបញ្ចូលគ្រប់ស្ថាប័នហិរញ្ញវត្ថុទាំងអស់ គឺបានមកពីតារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុ (FCs) ដែលរួមបញ្ចូលទាំងគ្រឹះស្ថានទទួលប្រាក់បញ្ញើ (DCs) និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត (OFCs) ដោយផ្តល់នូវទិដ្ឋភាពពេញលេញជារួមនៃវិស័យហិរញ្ញវត្ថុ។

ទន្ទឹមនេះដែរ ការចងក្រង MFS ក៏ជួបនូវការលំបាកមួយចំនួនផងដែរ ជាក់ស្តែង បញ្ហាបច្ចេកទេស ឬ ដំណើរការមិនប្រក្រតីនៃប្រព័ន្ធដែលកើតឡើងម្តងម្កាលទាំងនៅខាងក្នុងស្ថាប័ន និងពីប្រព័ន្ធរបស់គ្រឹះស្ថាន រាយការណ៍ បានផ្តល់នូវផលរំខានដល់ដំណើរការនៃការរាយការណ៍ទិន្នន័យ។ ពេលខ្លះ អតុល្យភាពរវាង ទ្រព្យសកម្ម ទ្រព្យសកម្ម និងមូលធន បានបង្កើតភាពមិនត្រូវគ្នានៅក្នុងទិន្នន័យ។ បញ្ហាដែលកើតឡើងញឹកញាប់ មួយទៀតគឺការចាត់ថ្នាក់គណនីមិនបានត្រឹមត្រូវដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលប៉ះពាល់ដល់

សុក្រឹតភាពនៃលទ្ធផលតារាងគណនីវិភាគ។ ភាពយឺតយ៉ាវក៏បានកើតឡើងដោយសារការផ្ទេរបាយការណ៍មិនទាន់ពេលវេលាពីគ្រឹះស្ថានរាយការណ៍ផងដែរ។ លើសពីនេះ នៅពេលដែលរកឃើញភាពខុសគ្នា នាយកដ្ឋានស្ថិតិមិនមានសិទ្ធិក្នុងការកែតម្រូវប្លង់គណនី (COA) ដោយផ្ទាល់ទេ ដែលធ្វើឱ្យសមត្ថភាពកែតម្រូវកំហុសនៅមានកម្រិតនៅឡើយ។ បន្ថែមពីនេះ ចំណេះដឹងរបស់បុគ្គលិកថ្មីនៅតាមគ្រឹះស្ថានរាយការណ៍អាចនៅមានកម្រិតក្នុងការចងក្រង COA បណ្តាលឱ្យមានកំហុស និងភាពយឺតយ៉ាវបន្ថែមទៀត។

II. វិធីសាស្ត្រចងក្រង

យោងតាមវិធីសាស្ត្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គណនីវិភាគត្រូវបានបែងចែកជាតារាងចំនួន ៥ ដូចខាងក្រោម៖

- ១. តារាងគណនីវិភាគធនាគារកណ្តាល
- ២. តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត
- ៣. តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើ
- ៤. តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត និង
- ៥. តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុ

១. តារាងគណនីវិភាគធនាគារកណ្តាល

សម្រាប់ការវិភាគ តារាងគណនីវិភាគធនាគារកណ្តាលបង្ហាញពីឥណទេយ្យ និងទ្រព្យអកម្មរបស់ NBC ចំពោះវិស័យផ្សេងៗ។ ប្រភពទិន្នន័យគឺតារាងតុល្យការប្រចាំខែរបស់ NBC។

ទ្រព្យសកម្មបរទេសសុទ្ធ៖ ឥណទេយ្យពីអនិវាសជនដកទ្រព្យអកម្មចំពោះអនិវាសជន។ ឥណទេយ្យនិងទ្រព្យអកម្មត្រូវបានបែងចែកទៅជាឧបករណ៍ហិរញ្ញវត្ថុតាមលំដាប់នៃកម្រិតសន្ទនីយភាព។

ឥណទេយ្យចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត៖ ឥណទេយ្យរបស់ NBC ចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀតដែលជាអនិវាសជន ដែលរួមមានប្រភេទប្រាក់កម្ចីផ្សេងៗ។

ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល៖ ឥណទេយ្យចំពោះរដ្ឋាភិបាលដកទ្រព្យអកម្ម។

ឥណទេយ្យចំពោះវិស័យផ្សេងៗ៖ បង្ហាញពីឥណទេយ្យរបស់ NBC លើវិស័យផ្សេងៗ តាមវិស័យនីមួយៗ។ ដើម្បីជួយសម្រួលដល់ការវិភាគ ផ្នែកទ្រព្យអកម្មនៃតារាងគណនីវិភាគ NBC បង្ហាញពីរូបិយវត្ថុមូលដ្ឋាន ប្រាក់បញ្ញើដែលរាប់បញ្ចូល និងមិនរាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ និងទ្រព្យអកម្មផ្សេងទៀតតាមឧបករណ៍ហិរញ្ញវត្ថុ យោងទៅតាមការចាត់ថ្នាក់ក្នុងស្ថិតិរូបិយវត្ថុ។

រូបិយវត្ថុមូលដ្ឋាន៖ ទ្រព្យអកម្មរបស់ NBC រួមបញ្ចូលនូវ រូបិយវត្ថុក្នុងចរាចរណ៍ និងប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជដែលជាអនិវាសជននៅ NBC ក្នុងនោះរួមមានប្រាក់បម្រុងផ្សេងៗ និងគណនីទំនាក់ទំនងព្រមទាំងការប្រាក់បង្គរ។ រូបិយវត្ថុក្នុងចរាចរណ៍រួមមាន សាច់ប្រាក់ដែលបោះផ្សាយដោយ NBC - ប្រាក់រៀល (មិនរាប់បញ្ចូលសាច់ប្រាក់ជាប្រភេទរូបិយវត្ថុជាតិនៅក្នុងឃ្លាំងរបស់ NBC) ដែលកាន់កាប់ដោយអនិវាសជននិងអនិវាសជន។ សម្រាប់ការវិភាគ រូបិយវត្ថុមូលដ្ឋានសំដៅដល់ទ្រព្យអកម្មរបស់ NBC ទាំងឡាយណា ដែលរួមចំណែកដល់ការពង្រីករូបិយវត្ថុទូទៅ និងឥណទាន។ រូបិយវត្ថុមូលដ្ឋានគឺជាវិធីសាស្ត្រវាស់វែងទៅលើកម្រិតមូលដ្ឋានទុនសម្រាប់ការផ្គត់ផ្គង់រូបិយវត្ថុសរុប។

ទ្រព្យអកម្មផ្សេងៗចំពោះគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត៖ តំណាងឱ្យទ្រព្យអកម្មផ្សេងៗរបស់ គ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត (ODCs) ដែលជានិវាសនចំពោះ NBC ដែលមិនត្រូវបានរាប់បញ្ចូល ក្នុងរូបិយវត្ថុមូលដ្ឋាន។ ខ្ទង់នេះរួមបញ្ចូលវិញ្ញាបនបត្រប្រាក់បញ្ញើរបស់ NBC ដែលទិញដោយ ODCs ដែល ជានិវាសន។

ប្រាក់បញ្ញើ រាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ៖ គ្របដណ្តប់លើប្រាក់បញ្ញើ និងការប្រាក់បង្គរនៅ NBC ពី វិស័យដែលកាន់កាប់សាច់ប្រាក់រួមមាន គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត គ្រឹះស្ថានសាធារណៈមិនមែនហិរញ្ញវត្ថុ គ្រឹះស្ថានមិនមែនហិរញ្ញវត្ថុផ្សេងទៀត និងវិស័យនិវាសនផ្សេងទៀត។ ប្រាក់បញ្ញើចរន្ត និងប្រាក់បញ្ញើផ្សេង ទៀតត្រូវបានបង្ហាញដាច់ដោយឡែកពីគ្នា។

ខ្ទង់ផ្សេងៗ (សុទ្ធ)៖ ទ្រព្យអកម្មផ្សេងទៀតដកទ្រព្យសកម្មផ្សេងទៀត។ ខ្ទង់នេះមានទ្រព្យសកម្ម និង ទ្រព្យអកម្មដែលមិនត្រូវបានចាត់ថ្នាក់និងមិនបានរាប់បញ្ចូលក្នុងខ្ទង់ណាផ្សេងក្នុងតារាងគណនីវិភាគ ក្នុងនោះ រួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ គណនីទូទាត់ជាដើម។

២. តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត

តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀតគ្របដណ្តប់លើធនាគារពាណិជ្ជ និង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDIs) ដែលជានិវាសន។ ប្រភពទិន្នន័យបានមកពីរបាយការណ៍ (COA) ប្រចាំខែរបស់ធនាគារពាណិជ្ជ និង MDIs ដែលបានបញ្ចូលទៅក្នុងប្រព័ន្ធរាយការណ៍ព័ត៌មាន SRS របស់ NBC។

ទ្រព្យសកម្មបរទេសសុទ្ធ៖ ឥណទេយ្យពីអនិវាសនដកទ្រព្យអកម្មចំពោះអនិវាសន។ ឥណទេយ្យ និងទ្រព្យអកម្មត្រូវបានបែងចែកទៅជាឧបករណ៍ហិរញ្ញវត្ថុតាមលំដាប់នៃកម្រិតសន្ទនីយភាព។

ឥណទេយ្យចំពោះធនាគារកណ្តាល៖ តំណាងឱ្យឥណទេយ្យរបស់ ODCs ដែលជានិវាសនទៅកាន់ NBC ដែលរួមមាន រូបិយវត្ថុ ប្រាក់បម្រុង និងគណនីទំនាក់ទំនង រួមជាមួយនឹងការប្រាក់បង្គរ។

ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល៖ ឥណទេយ្យចំពោះរដ្ឋាភិបាលដកទ្រព្យអកម្មរដ្ឋាភិបាល។ ឥណទេយ្យ និងទ្រព្យអកម្មត្រូវបានបែងចែកទៅជាឧបករណ៍ហិរញ្ញវត្ថុតាមលំដាប់នៃកម្រិតសន្ទនីយភាព។

ឥណទេយ្យចំពោះវិស័យផ្សេងៗ៖ បង្ហាញពីឥណទេយ្យរបស់ ODCs ដែលជានិវាសន ចំពោះវិស័យ ផ្សេងៗទៀតទាំងអស់ រួមមានឥណទេយ្យចំពោះអង្គភាពគ្រួសារដែលត្រូវបានរួមបញ្ចូលវិស័យនិវាសន ផ្សេងទៀត ជាមួយនឹងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារ។

ទ្រព្យអកម្មទៅកាន់ធនាគារកណ្តាល៖ ទ្រព្យអកម្មរបស់ ODCs និវាសនចំពោះ NBC។ ជាពិសេស ប្រាក់កម្ចីពី NBC ព្រមទាំងការប្រាក់បង្គរ។

ប្រាក់បញ្ញើ មិនរាប់បញ្ចូលក្នុងរូបិយវត្ថុទូទៅ៖ គ្របដណ្តប់លើប្រាក់បញ្ញើច្រើនប្រភេទ និងការប្រាក់ បង្គរដែលមានក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលមិនរាប់បញ្ចូលក្នុងវិធីសាស្ត្រគណនាផ្លូវការនៃរូបិយវត្ថុទូទៅ ដោយ NBC ក្នុងនោះរួមមានប្រាក់បញ្ញើរបស់រដ្ឋាភិបាល ប្រាក់បញ្ញើអន្តរធនាគារ ប្រាក់បញ្ញើរបស់អនិវាសន និង ប្រាក់បញ្ញើដែលមានការរឹតត្បិត និងមិនអនុញ្ញាតឱ្យដកយកបានដោយងាយ។

មូលបត្រមិនមែនភាគហ៊ុន៖ បង្ហាញពីមូលបត្របំណុលផ្ទាល់របស់ ODCs ដែលទិញដោយគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងទៀត គ្រឹះស្ថានមិនមែនហិរញ្ញវត្ថុផ្សេងទៀត និងវិស័យនិវាសនផ្សេងទៀត ដែលរួមបញ្ចូល ទាំងការប្រាក់បង្គរ។

ប្រាក់កម្ចី៖ រួមបញ្ចូលនូវប្រាក់កម្ចីរបស់ធនាគារពាណិជ្ជកម្មគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត គ្រឹះស្ថាន មិនមែនហិរញ្ញវត្ថុផ្សេងទៀត និងវិស័យនិវាសនផ្សេងទៀត ព្រមទាំងការប្រាក់បង្គរ។

ខ្ទង់ផ្សេងៗ (សុទ្ធ)៖ ទ្រព្យអកម្មផ្សេងទៀតដកទ្រព្យសកម្មផ្សេងទៀតបូកនឹងខ្ទង់កែតម្រូវ។ ខ្ទង់នេះមាន ទ្រព្យសកម្ម និងទ្រព្យអកម្មដែលមិនត្រូវបានចាត់ថ្នាក់និងមិនបានរាប់បញ្ចូលក្នុងខ្ទង់ណាមួយផ្សេងៗក្នុងតារាងគណនី វិភាគដែលរួមមាន ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ គណនីទូទាត់ សំវិធានធនសម្រាប់ឥណទានបាត់បង់ ទ្រព្យសកម្ម/ទ្រព្យអកម្មផ្សេងៗជាដើម។

៣. តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើ

តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើរួមបញ្ចូលតារាងគណនីវិភាគធនាគារកណ្តាល និង តារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត។ ដូច្នេះ តារាងនេះគ្របដណ្តប់លើ NBC និង ODCs ដែលរួមបញ្ចូលគ្នាបង្កើតជាវិស័យគ្រឹះស្ថានទទួលប្រាក់បញ្ញើទាំងមូល។ សម្រាប់ការវិភាគ តារាងគណនីវិភាគ នេះបង្ហាញពីឥណទេយ្យ និងទ្រព្យអកម្មរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើចំពោះវិស័យផ្សេងៗ។ ប្រភពទិន្នន័យ បានមកពីតារាងគណនីវិភាគធនាគារកណ្តាល និងតារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើផ្សេងទៀត។

ទ្រព្យសកម្មបរទេសសុទ្ធ៖ ឥណទេយ្យពីអនិវាសនដកទ្រព្យអកម្មចំពោះអនិវាសន។

ឥណទេយ្យក្នុងស្រុក៖ បូកសរុបឥណទេយ្យរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើពីវិស័យនិវាសន។

ទ្រព្យអកម្មជារូបិយវត្ថុទូទៅ (M2)៖ ទ្រព្យអកម្មជារូបិយវត្ថុទូទៅរួមមានរូបិយវត្ថុក្រៅគ្រឹះស្ថានទទួល ប្រាក់បញ្ញើ ប្រាក់បញ្ញើចរន្ត ប្រាក់បញ្ញើផ្សេងទៀត និងមូលបត្រមិនមែនភាគហ៊ុន ក្នុងនោះជារូបិយប័ណ្ណបរទេស (នៃ M2)។

ប្រាក់កម្ចី៖ គ្របដណ្តប់លើប្រាក់កម្ចីរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត គ្រឹះស្ថានមិនមែនហិរញ្ញវត្ថុផ្សេងទៀត និងវិស័យនិវាសនផ្សេងទៀត ព្រមទាំងការប្រាក់បង្គរ។

ខ្ទង់ផ្សេងៗ (សុទ្ធ)៖ ទ្រព្យអកម្មផ្សេងទៀតដកទ្រព្យសកម្មផ្សេងទៀតបូកនឹងខ្ទង់កែតម្រូវ។

៤. តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតគ្របដណ្តប់លើធនាគារឯកទេស និងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ (MFIs) និងក្រុមហ៊ុនធានារ៉ាប់រង។ ប្រភពទិន្នន័យគឺរបាយការណ៍ប្រចាំខែរបស់ ធនាគារឯកទេសដែលបានបញ្ចូលទៅក្នុងប្រព័ន្ធ SRS របស់ NBC ទិន្នន័យរបស់ MFIs គឺមកពីអគ្គនាយកដ្ឋាន ត្រួតពិនិត្យរបស់ NBC ហើយទិន្នន័យរបស់ក្រុមហ៊ុនធានារ៉ាប់រងបានមកពីនិយ័តករធានារ៉ាប់រងកម្ពុជា (IRC) ដែលស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។

ទ្រព្យសកម្មបរទេសសុទ្ធ៖ ប្រតិបត្តិការសុទ្ធជាមួយឥណទេយ្យលើអនិវាសជន និងទ្រព្យអកម្មទៅអនិវាសជនដែលធ្វើឡើងដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតជាមួយអនិវាសជន។

ឥណទេយ្យលើគ្រឹះស្ថានទទួលប្រាក់បញ្ញើ៖ ការកាន់កាប់សាច់ប្រាក់នៅក្នុងឃ្លាំងរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត គណនីទូទាត់ ប្រាក់បញ្ញើ និងមូលនិធិផ្សេងទៀតដែលដាក់នៅជាមួយគ្រឹះស្ថានឥណទាន ការវិនិយោគលើភាគហ៊ុន និងមូលបត្របំណុលរបស់គ្រឹះស្ថានឥណទាន រួមទាំងវិញ្ញាបនបត្រប្រាក់បញ្ញើក៏ដូចជាប្រាក់កម្ចីទៅកាន់គ្រឹះស្ថានឥណទាន។

ឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល៖ ឥណទេយ្យរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតលើរដ្ឋាភិបាល ដកទ្រព្យអកម្មរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតទៅរដ្ឋាភិបាល។

ឥណទេយ្យចំពោះវិស័យផ្សេងៗ៖ ឥណទេយ្យរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតលើគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ និងអង្គភាពគ្រួសារ។

មូលបត្រមិនមែនភាគហ៊ុន៖ គ្រប់ប្រភេទនៃមូលបត្របំណុលដែលចេញដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។

ប្រាក់កម្ចី៖ ប្រាក់កម្ចីដែលទទួលបានដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតពីរដ្ឋាភិបាល គ្រឹះស្ថានឥណទាន គ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ និងអង្គភាពគ្រួសារ។

ប្រាក់បម្រុងបច្ចេកទេសសម្រាប់ធានារ៉ាប់រង៖ មូលនិធិសរុបដែលបានប្រមូលដោយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដើម្បីបំពេញកាតព្វកិច្ចចំពោះអ្នកទទួលការធានារ៉ាប់រងដែលជាអនិវាសជន។

ភាគហ៊ុន និង មូលធនផ្សេងទៀត៖ រួមមានដើមទុនដែលមានការអនុញ្ញាត និងការរួមចំណែកដើមទុនសរុបដែលធ្វើឡើងដោយម្ចាស់ភាគហ៊ុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត តម្លៃនៃភាគហ៊ុននៅក្នុងមូលនិធិវិនិយោគ ដើមទុនបន្ថែម និងទុនបម្រុង មូលនិធិគោលដៅ ក៏ដូចជាលទ្ធផលហិរញ្ញវត្ថុរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត និងមូលធនផ្សេងទៀតរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។

៥. តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុ

តារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុរួមបញ្ចូលទិន្នន័យនៃតារាងគណនីវិភាគគ្រឹះស្ថានទទួលប្រាក់បញ្ញើ និងតារាងគណនីវិភាគគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ ការរួមបញ្ចូលនេះត្រូវបានធ្វើឡើងដោយដាច់ទាត់ឥណទេយ្យ និងទ្រព្យអកម្មទៅវិញទៅមកទាំងអស់រវាងគ្រឹះស្ថានទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត នៅផ្នែកម្ខាងទៀត និងដោយការបូកឥណទេយ្យ និងទ្រព្យអកម្មរបស់ពួកគេទៅវិស័យសេដ្ឋកិច្ចផ្សេងទៀត និងអនិវាសជន។

ទ្រព្យសកម្មបរទេសសុទ្ធ៖ ប្រតិបត្តិការសុទ្ធជាមួយឥណទេយ្យពីអនិវាសជន និងទ្រព្យអកម្មចំពោះអនិវាសជនដែលធ្វើឡើងដោយ NBC គ្រឹះស្ថានឥណទាន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតជារូបិយប័ណ្ណបរទេស។

ឥណទេយ្យក្នុងស្រុក៖ ឥណទេយ្យរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ចំពោះគ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ និងអង្គភាពគ្រួសារ ក៏ដូចជាឥណទេយ្យសុទ្ធចំពោះរដ្ឋាភិបាល។

រូបិយវត្ថុក្រៅគ្រឹះស្ថានហិរញ្ញវត្ថុ៖ សាច់ប្រាក់ដែលបានចេញផ្សាយក្នុងការចរចាដោយ NBC ដក សាច់ប្រាក់នៅក្នុងឃ្លាំងរបស់ NBC ODC និង OFC។

ប្រាក់បញ្ញើ៖ មូលនិធិរបស់និវាសនកម្ពុជា (គ្រឹះស្ថានមិនមែនហិរញ្ញវត្ថុ និងអង្គភាពគ្រួសារ) នៅក្នុង គណនីទូទាត់ គណនីចរន្ត ប្រាក់បញ្ញើមានកាលកំណត់ និងប្រាក់បញ្ញើផ្សេងទៀតជាមួយគ្រឹះស្ថានទទួល ប្រាក់បញ្ញើ ទាំងរាប់បញ្ចូល និងមិនរាប់បញ្ចូលក្នុងការផ្គត់ផ្គង់រូបិយវត្ថុ។

មូលបត្រមិនមែនពីភាគហ៊ុន៖ មូលបត្រទ្រព្យអកម្ម វិញ្ញាបនបត្រសន្សំ និងវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលចេញដោយស្ថាប័នឥណទាន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។

ប្រាក់កម្ចី៖ ប្រាក់កម្ចីទៅកាន់គ្រឹះស្ថានឥណទាន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដោយគ្រឹះស្ថាន មិនមែនហិរញ្ញវត្ថុ និងកម្ចីទៅកាន់អង្គភាពគ្រួសារ។

ប្រាក់បម្រុងបច្ចេកទេសសម្រាប់ធានារ៉ាប់រង៖ មូលនិធិសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតដើម្បី បំពេញកាតព្វកិច្ចចំពោះអតិថិជនក្នុងគម្រោងសោធននិវត្តន៍ និងចំពោះអ្នកធានារ៉ាប់រងដែលជានិវាសនដែល រួមមាន ស្ថាប័នមិនមែនហិរញ្ញវត្ថុ និងអង្គភាពគ្រួសារ។

ភាគហ៊ុន និង មូលធនផ្សេងទៀត៖ មូលនិធិផ្ទាល់ខ្លួនរបស់គ្រឹះស្ថានទទួលប្រាក់បញ្ញើ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងទៀត។

ខ្ទង់ផ្សេងៗ (សុទ្ធ)៖ ទ្រព្យអកម្ម និងទ្រព្យសកម្មផ្សេងទៀតដែលមិនបានរាប់បញ្ចូលក្នុងខ្ទង់សរុប ដែលបានរៀបរាប់ខាងលើ ក៏ដូចជាភាពខុសគ្នារវាងទ្រព្យអកម្ម និងឥណទេយ្យទៅវិញទៅមករបស់គ្រឹះស្ថាន ទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។

III. ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិរូបិយវត្ថុ និងហិរញ្ញវត្ថុ (MFS) ត្រូវបានផ្សព្វផ្សាយតាមរយៈបណ្តាញជាច្រើន។ បណ្តាញទាំងនោះរួមមាន ការផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជា (ទាំងជាងកសាវរឹង និងឯកសារទំនេរលើគេហទំព័ររបស់ NBC) ក្នុងប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់ កម្ពុជា (e-GDDS) និងប្រព័ន្ធប្រមូលទិន្នន័យរួម (ICS) របស់ IMF។ ទន្ទឹមនេះ ទិន្នន័យក៏ត្រូវបានចែករំលែក តាមរយៈអ៊ីម៉ែលជាមួយតំណាង IMF និង AMRO ទៅក្រសួងពាក់ព័ន្ធ និងផ្សព្វផ្សាយផ្ទៃក្នុងនៅក្នុង អគ្គនាយកដ្ឋានគោលនយោបាយ និងសហប្រតិបត្តិការអន្តរជាតិ (DGPIIC)។ លើសពីនេះ MFS ក៏ត្រូវបាន ដាក់នៅក្នុងរបាយការណ៍ឆមាស និង ប្រចាំឆ្នាំរបស់ NBC ផងដែរ។

MFS អាចត្រូវបានកែសម្រួលដោយសារការកែសម្រួលទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីក វិសាលភាពទិន្នន័យ និងការកែសម្រួលវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង បង្កើនគុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងធានាភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជាស្ថិតិគណនេយ្យជាតិ (NAS) ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល (GFS) និងស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិ ស្ថានភាពវិនិយោគអន្តរជាតិ (IIP)។

អ៊ីនធឺណិត

INTERNET

: www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗក្នុងគេហទំព័រ និង ទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំងដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the National Bank of Cambodia website. The website new data and metadata are progressively being added to the database, as resources permit. This website is the best place to start for access to summary data from the latest publications.

សេវាព័ត៌មាន

INFORMATION SERVICE

: បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញ ឬណែនាំអ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា អាចរកជាប់បាន ហើយសេវាលើការជាប់ប្រចាំក៏អាចរៀបចំបានដែរ។ ចំពោះសេវាលើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាប់ព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department staff of the National Bank of Cambodia can assist users in addressing their data requirements. The National Bank of Cambodia publications are available for sale and subscription services can be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង :

CONTACT DETAILS

ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី

ខណ្ឌសែនសុខ រាជធានីភ្នំពេញ

#69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei,

Khan Sen Sok, Phnom Penh

អ៊ីម៉ែល : statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ : (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៥

Telephone : (855) 23 722 563 – 1115

ទូរសារ : (៨៥៥) ២៣ ៤២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5680

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia